

AEON



របាយការណ៍
ប្រចាំឆ្នាំ ២០១៨



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.



> សាមញ្ញ > រហ័ស > ងាយស្រួល



កិច្ចសន្យា

- ០៤
- ០៥
- ០៦
- ០៨
- ០៩
- ១០
- ១១
- ១២
- ១៣
- ១៤
- ១៦
- ១៧
- ១៧
- ១៨
- ២០

- សង្ខេបព័ត៌មានហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៨
- សារពីគណៈគ្រប់គ្រង
- ក្រុមប្រឹក្សាភិបាល
- តារាងរចនាសម្ព័ន្ធចាត់តាំង
- ប្រវត្តិអាជីវកម្ម
- សង្ខេបព័ត៌មានអាជីវកម្មសំខាន់ៗឆ្នាំ ២០១៨
- ទស្សនវិស័យអាជីវកម្មឆ្នាំ ២០១៩
- ការត្រួតពិនិត្យផ្ទៃក្នុង
- ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន
- របាយការណ៍របស់សវនករឯករាជ្យ
- តារាងតុល្យការ
- របាយការណ៍លទ្ធផល
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- របាយការណ៍លំហូរសាច់ប្រាក់
- កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ



សង្ខេបព័ត៌មានហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៨



សារការបស់យើង

ក្រុមហ៊ុនយើង ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានម្ចាស់ នៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចុះបញ្ជីសារឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ពុជា របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១១។ យើងក៏បានទទួលអាជ្ញាប័ណ្ណជាត្រីស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាត្រីស្ថានមីក្រូហិរញ្ញវត្ថុ យើងគឺជាអ្នកនាំមុខគេទីមួយក្នុងទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវសេវាបង់រំលស់ដោយមិនទាមទារឲ្យមានទ្រព្យធានា ដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ កម្ចីផ្ទាល់ខ្លួន និងសម្ភារៈកសិកម្ម។


នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមក យើងបានកម្លាយខ្លួនទៅជាធនាគារឯកទេស និងចាប់ផ្តើមពង្រីកអាជីវកម្មរបស់យើង ដោយចេញប័ណ្ណឥណទានអ៊ីអនឡាញជូនអតិថិជន។

ឆ្នាំ២០១៨ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Plc. ដែលជាក្រុមហ៊ុនបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនប្រទេសថៃ កាន់កាប់ភាគហ៊ុនចំនួន ៥០% ហើយភាគហ៊ុនចំនួន ៥០% ផ្សេងទៀតកាន់កាប់ដោយក្រុមហ៊ុន AEON Financial Service Co., Ltd. ដែលជាក្រុមហ៊ុនបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនប្រទេសជប៉ុន។




ទិន្នន័យហិរញ្ញវត្ថុសំខាន់


ការលក់សរុប (ឯកតា: '០០០ដុល្លារ)




ប្រាក់ចំណូលសរុប (ឯកតា: '០០០ដុល្លារ)




ទ្រព្យសកម្មសរុប (ឯកតា: '០០០ដុល្លារ)




តំណនេយ្យទទួល (ឯកតា: '០០០ដុល្លារ)



ចំនួនហាងដៃគូ (ឯកតា: '០០០ដុល្លារ)



ចំនួនពាក្យស្នើសុំ (ឯកតា: '០០០ដុល្លារ)



សារព័ត៌មាន: គ្រប់គ្រង



លោក Taketo Ando

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

យើងខ្ញុំសូមណែនាំផលិតផល និងសេវាកម្មគ្រប់ប្រភេទរបស់ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី ទៅកាន់ទីផ្សារកម្ពុជា ក្រោមពាក្យស្លោកថា “សាមញ្ញ រហ័ស និងងាយស្រួល”

អ្នកអានជាទីគោរព,

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងខែតុលាឆ្នាំ២០១១ ក្រោមឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដោយមិនមានកិច្ចធានា។ យើងបានទទួលអាជ្ញាប័ណ្ណធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជានៅខែតុលាឆ្នាំ ២០១៥។ ដើម្បីពង្រីកអាជីវកម្មយើងចង់ណែនាំផលិតផលថ្មីគឺ AEON Wallet ដែលយើងបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០១៨។ គោលបំណងរបស់យើងគឺផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈងាយស្រួលក៏ដូចជាអត្ថប្រយោជន៍រួមទាំងឯកស័ទ្ធិពិសេស នៅតាមបណ្តាហាងទំនិញនានារបស់អ៊ីអេសគ្រប់។

សម្រាប់ឆ្នាំ ២០១៩ ជាឱកាសនិងការប្រកួតប្រជែងថ្មីយើងនឹងបន្តផ្តោតលើផលិតផល និងសេវាកម្មរបស់យើងដល់អតិថិជនដូចជាសេវាបង់រំលស់ ផលិតផលឥណទានរថយន្ត ឥណទានទៅលើគ្រឿងចក្រកសិកម្ម ប្រាក់កម្ចីផ្ទាល់ខ្លួនទាំងប្រាក់រៀលនិងប្រាក់ដុល្លារ ប័ណ្ណឥណទានទាំងពីរប្រភេទ AEON Mobile (Scan to Pay), AEON Wallet ដោយរូបិយវត្ថុរៀលដែលបំពាក់ជាមួយមុខងារទូទាត់ប្រាក់តាមរយៈ QR កូដនិងមុខងារផ្ទេរប្រាក់។ ផលិតផលនេះគឺ

“សាមញ្ញ រហ័ស និងងាយស្រួល”។ អតិថិជនអាចប្រើប្រាស់សេវាកម្មបង់រំលស់និងទូទាត់តាមរយៈភ្នាក់ងារដែលបានសហការជាមួយយើងប្រមាណ ៣.០៨៥ គិតត្រឹមខែធ្នូ ឆ្នាំ ២០១៨ នៅទីក្រុង និងតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។

ចុងបញ្ចប់យើងបានពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការតភ្ជាប់ជាមួយអតិថិជនរបស់យើង។ ហើយយើងជឿជាក់ថា ធនាគារឯកទេស អ៊ីអេស ស្ថិតនៅក្នុងស្ថានភាពដ៏ល្អ ដើម្បីនាំមកនូវតម្លៃបន្ថែមដល់អតិថិជន។ យើងសូមអរគុណដល់អតិថិជននិងបុគ្គលិកទាំងអស់របស់យើងចំពោះការគាំទ្រនិងការចូលរួមចំណែកដ៏ចាំបាច់របស់ពួកគេចំពោះការអភិវឌ្ឍរបស់យើងនៅក្នុងឆ្នាំ ២០១៨។

安藤 武人

លោក Taketo Ando

Vice-Chairman of the Board
and Managing Director

ក្រុមប្រឹក្សាភិបាល



លោក Masanori Kosaka

មុខងារដែលរង: ប្រធានក្រុមប្រឹក្សាភិបាល
ឆ្នាំកំណើត: ១៩៥៦
កម្រិតវប្បធម៌: បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យ Kyoto Sangyo, Japan



លោក Taketo Ando

មុខងារដែលរង: អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ AEON Specialized Bank (Cambodia) Plc.
ឆ្នាំកំណើត: ១៩៦៧
កម្រិតវប្បធម៌: មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម សាកលវិទ្យាល័យ Senshu ប្រទេសជប៉ុន



លោក Keiichi Nambu

មុខងារដែលរង: អភិបាលប្រតិបត្តិ
ឆ្នាំកំណើត: ១៩៧២
កម្រិតវប្បធម៌: បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Takasaki City ប្រទេសជប៉ុន



លោក Kazuyoshi Suzuki

មុខងារដែលរង: អភិបាលមិនប្រតិបត្តិ
ឆ្នាំកំណើត: ១៩៦២

២០១៨ – បច្ចុប្បន្ន:

ប្រធានក្រុមប្រឹក្សាភិបាលនៃ AEON Specialized Bank (Cambodia) Plc.

២០១៧ – បច្ចុប្បន្ន:

អគ្គនាយកនៃ ACS SERVICING (THAILAND) CO., LTD., និងជានាយកប្រតិបត្តិនៃ AEON THANA SINSAP (THAILAND) Plc.

២០១៥ – ២០១៧:

នាយកផ្នែកអាជីវកម្មក្រៅប្រទេស និងនាយកដ្ឋានផែនការការងារក្រៅប្រទេស

២០១៣ – ២០១៥:

នាយក AEON CREDIT HOLDINGS (HONG KONG) CO., LTD

២០១២ – ២០១៣:

នាយក AEON INSURANCE SERVICE CO., LTD

២០១៧ – បច្ចុប្បន្ន:

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃ AEON Specialized Bank (Cambodia) Plc.

២០១៥ – ២០១៧:

អគ្គនាយកនៃ ACS Servicing (Thailand) Co., Ltd.

២០១៤ – ២០១៥:

នាយកនៃ AEON THANA SINSAP (THAILAND) Plc.

២០១៣ – ២០១៤:

ប្រធានគម្រោងនៃ Makuhari-Shintoshin Branch Project, AEON Credit Service Co., Ltd.

២០១២ – ២០១៣:

ប្រធានភូមិភាគខាងត្បូងតំបន់ Kanto of AEON Credit Service Co., Ltd

២០១៦ – បច្ចុប្បន្ន:

អភិបាលប្រតិបត្តិ AEON Specialized Bank (Cambodia) Plc.

២០១២ – ២០១៦:

ប្រធានការិយាល័យស្នាក់ការនៃ AEON Credit Service India Private limited

២០១១ – ២០១២:

ប្រធានការិយាល័យតំណាងនៃ AEON Credit Service India Private limited

២០០៨ – ២០១១:

បុគ្គលិកផ្នែកទំនាក់ទំនងក្រៅប្រទេសនៃ AEON Credit Service Co., Ltd

២០១៨ – បច្ចុប្បន្ន:

អភិបាលមិនប្រតិបត្តិ AEON Specialized Bank (Cambodia) Plc.

២០០៧ – បច្ចុប្បន្ន:

នាយកនិងជាប្រធានផ្នែកផែនការសាជីវកម្មនៃ AEON FINANCIAL SERVICE CO.,LTD

២០១៥ – ២០១៧:

នាយកប្រតិបត្តិត្រប់គ្រងជាន់ខ្ពស់នៃ AEON PRODUCT FINANCE CO., LTD

២០១៤ – ២០១៥:

នាយកនិងជានាយកប្រតិបត្តិ, នាយកដ្ឋានគ្រប់គ្រងនិងនាយកនាយកដ្ឋានផែនការ



លោក អេង សេងឃ្លី

មុខដំណែង: អភិបាលក្រុម
ឆ្នាំកំណើត: ១៩៧៧
កម្រិតវប្បធម៌: បរិញ្ញាបត្រជ្វាក់ណូត
ផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ
Preston សហរដ្ឋអាមេរិក

២០១៩- បច្ចុប្បន្ន:

ប្រធានក្រុមប្រឹក្សាភិបាលនៃ CEO
Master Club Investment Plc.

២០១៥ - បច្ចុប្បន្ន:

ប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថាន
CEO ម៉ាស៊ីនក្រប និងសាលាអចលន
ទ្រព្យកម្ពុជា និងមហាវិទ្យាល័យ
គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ

២០១៣ - បច្ចុប្បន្ន:

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននៃរដ្ឋាករទឹក
ស្វយ័តក្រុងភ្នំពេញ

២០១២ -បច្ចុប្បន្ន:

សមាជិកប្រឹក្សាយោបល់នៃសភា
ពាណិជ្ជកម្មកម្ពុជា

២០១១ -បច្ចុប្បន្ន:

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុននៃ AEON
Specialized Bank (Cambodia) Plc.



លោកស្រី អៀង មាលី

មុខដំណែង: អភិបាលក្រុម
ឆ្នាំកំណើត: ១៩៦៤
កម្រិតវប្បធម៌: បរិញ្ញាបត្រជាន់ខ្ពស់ពី
សាកលវិទ្យាល័យ Libre de Bruxelles
(ULB) និងសាកលវិទ្យាល័យភូមិន្ទនីតិ
សាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយ
សហការជាមួយសាកលវិទ្យាល័យ
Montreal និងសាកលវិទ្យាល័យហ្សឺ
ណែវ (LLM) និង LLB មកពីសាកល
វិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យា
សាស្ត្រសេដ្ឋកិច្ចបរិញ្ញាបត្រច្បាប់នៃវិទ្យា
ស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យា
ល័យភូមិន្ទនីតិសាស្ត្រនិងសេដ្ឋកិច្ច។

២០១៧- បច្ចុប្បន្ន:

សមាជិកនៃ APAA and Council
Member of APAA-Cambodian
Group

២០១៦ - បច្ចុប្បន្ន:

សមាជិកនៃ ASEAN IPA- Country
Head of Cambodian Group

២០១៤ - បច្ចុប្បន្ន:

អភិបាលក្រុមហ៊ុននៃ AEON Specialized
Bank (Cambodia) Plc.

២០១៤ - បច្ចុប្បន្ន:

សមាជិកក្រុមប្រឹក្សាភិបាលនៃ Nokor
Tep Women Cancer Hospital

២០១៣ - បច្ចុប្បន្ន:

សមាជិកស្ថាបនិកនៃ National
Commercial Arbitration Center

២០១០ - បច្ចុប្បន្ន:

សហប្រធាននៃការិយាល័យនៃ
SokSiphana&associates, a
member of ZICOLAW

២០០៩ - បច្ចុប្បន្ន:

ភ្នាក់ងារម៉ាកពាណិជ្ជកម្ម

២០០៩ - បច្ចុប្បន្ន:

សមាជិកស្ថាបនិកនៃ Intellectual
Property Association of Cambodia
(IPAC)

២០០៤ -បច្ចុប្បន្ន:

សមាជិកគណៈមេធាវីនៃ
ព្រះរាជាណាចក្រកម្ពុជា

អ្នកប្រឹក្សា



ឯកឧត្តមបណ្ឌិត: សុក ស៊ីផាន់ណា

មុខដំណែង: ទីប្រឹក្សា
ឆ្នាំកំណើត: ១៩៦០
កម្រិតវប្បធម៌: បណ្ឌិតច្បាប់ (JD), មហាវិទ្យាល័យសាកល
វិទ្យាល័យនីតិសាស្ត្រនៃ Widener University School of
Law, Delaware, (USA), បណ្ឌិត(Ph.D) ផ្នែកទស្សនវិជ្ជា
(Ph.D), នៃ Bond University School of Law,
Queensland (Australia), សញ្ញាបត្រអនុបណ្ឌិតនៃ
សាកលវិទ្យាល័យ Paris 2 Pantheon Assas

២០១៨- បច្ចុប្បន្ន:

ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
បានចូលរួមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ
អន្តរជាតិ។

២០១៤ - បច្ចុប្បន្ន:

ទីប្រឹក្សានៃ AEON Specialized Bank (Cambodia) Plc.


២០០៩ - បច្ចុប្បន្ន:

ដៃគូគ្រប់គ្រង, SokSiphana&associates, a member of
ZICOLAW.

២០០៩ - បច្ចុប្បន្ន:

គ្រូបង្រៀនម្តងម្កាលនៃច្បាប់និងគោលនយោបាយនៅ
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រ
សេដ្ឋកិច្ច (RULE)

ការងារចងក្រងសម្ព័ន្ធចាត់តាំង



ប្រវត្តិអាជីវកម្ម

២០១១



វិចិត្រ ទទួលបានអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ផ្ទះ ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់

២០១២



មីនា ដាក់ឱ្យដំណើរការទីផ្ទាល់ខ្លួន
ឧសភា បើកសម្ពោធសាខាខេត្តបាត់ដំបង
ឧសភា ផ្លាស់ប្តូរអាសយដ្ឋានទីស្នាក់ការកណ្តាល
មិថុនា បើកសម្ពោធសាខាផ្សារទំនើប អ៊ីអន ភ្នំពេញ
មិថុនា ចាប់ផ្តើមសេវាប័ណ្ណសន្សំពិន្ទុសម្រាប់ អ៊ីអន ភ្នំពេញ
កញ្ញា ចាប់ផ្តើមការសងប្រាក់តាមរយៈវិធានសម្រាប់សេវាកម្ម
បង់រំលស់ត្រៀមចក្រសិកម្ម
តុលា បើកសម្ពោធសាខាខេត្តកំពង់ចាម

២០១៦



កុម្មុ៍ កម្លាយខ្លួនទៅជាធនាគារឯកទេស
មេសា កែលំអសាខាផ្សារទំនើប អ៊ីអនមីល
មេសា ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌មាស
កក្កដា ចាប់ផ្តើមផ្តល់កាតអ៊ីអន ពណ៌ស្វាយ

២០១៨



មេសា ដាក់អោយដំណើរការ អ៊ីអនវ៉លឡេត
មេសា ចាប់ផ្តើមបង់រំលស់ថ្ងៃរន្ទ
មិថុនា បើកសម្ពោធសាខា អ៊ីអនមីល សែនសុខ
សីហា បើកសម្ពោធសាខាខេត្តតាកែវ
សីហា បើកសម្ពោធសាខាខេត្តបន្ទាយមានជ័យ
ផ្ទះ ដាក់អោយដំណើរការ អ៊ីអនកាតម៉ូបាយ (Scan to Pay)

២០១២



មករា ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់សម្រាប់ទូរស័ព្ទ
កក្កដា ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់សម្រាប់ម៉ូតូ

២០១៣



មេសា ទទួលបានជាវិជ្ជមាននូវប្រាក់ចំណូលប្រចាំខែ
ឧសភា ដាក់ឱ្យដំណើរការសេវាកម្មបង់រំលស់សម្រាប់គ្រឿងចក្រសិកម្ម
មិថុនា បើកសម្ពោធសាខាខេត្តសៀមរាប
កញ្ញា ដាក់ឱ្យដំណើរការកាតសមាជិក
ផ្ទះ បើកសម្ពោធសាខាខេត្តកំពង់ចាម

២០១៥



មីនា ចាប់ផ្តើមការធានារ៉ាប់រងលើសេវាកម្មបង់រំលស់ជាមួយក្រុមហ៊ុន
FORTE
តុលា ទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស
វិចិត្រ ដាក់ឱ្យដំណើរការពាក្យស្នើសុំតាមប្រព័ន្ធ Online

២០១៧



មករា បើកសម្ពោធសាខាពោធិចិនតុង
កក្កដា ទីស្នាក់ការកណ្តាល និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តបាត់ដំបង
សីហា កែលំអការិយាល័យកណ្តាល
តុលា កែលំអ និងផ្លាស់ប្តូរអាសយដ្ឋានសាខាខេត្តសៀមរាប
ផ្ទះ ទទួលបានពានរង្វាន់ពី VISA



សង្ខេបព័ត៌មានអាជីវកម្មសំខាន់ៗឆ្នាំ ២០១៨

អ៊ីអនវ៉លឡេត

អ៊ីអនវ៉លឡេត គឺជាកាបូបដែលបានបង្កើតជាមុនដែលធ្វើការទិញទំនិញតាមរយៈទូរសព្ទទំនើបដោយការស្កេនកូដ QR និងត្រូវបានទូទាត់ជាប្រាក់រៀល។ អ្នកប្រើ អ៊ីអនវ៉លឡេត នឹងធ្វើការទូទាត់ប្រាក់នៅក្នុងមធ្យោបាយជាច្រើនដែលបានផ្តល់ដោយ អ៊ីអនធនាគារឯកទេស, ការទូទាត់នឹងត្រូវបានធ្វើឡើងជាមួយភ្នាក់ងារដែលត្រូវបានជ្រើសរើសដោយ អ៊ីអនធនាគារឯកទេស, និងជាបទពិសោធន៍ថ្មីនៃចំណុចប្រទាក់រវាងអ្នកប្រើលើកម្មវិធីទូរស័ព្ទទាំង iOS និង Android ត្រូវបានរចនាឡើង។ ប្រតិបត្តិការនេះនឹងត្រូវបានធ្វើឡើងភ្លាមៗ ដោយគ្មានការចុះ

ហត្ថលេខាហើយអតិថិជនមិនចាំបាច់ប្រើសាច់ប្រាក់នោះទេ។ វាមានភាពងាយស្រួលដោយសារតែមិនចាំបាច់ យកសាច់ប្រាក់មកជាមួយ។ ដើម្បីចូលរួមក្នុងការប្រើប្រាស់ប្រាក់រៀល អ៊ីអនធនាគារឯកទេស បានជ្រើសរើសភ្នាក់ងារ អ៊ីអនវ៉លឡេត ចំនួន ៤៦៥ និងអតិថិជនចុះឈ្មោះចំនួន ៦២២៧ គិតត្រឹមខែធ្នូឆ្នាំ ២០១៨។ យើងបានចាប់ផ្តើមជ្រើសរើសភ្នាក់ងារ AEON Wallet នៅខាងក្នុងផ្សារទំនើបអ៊ីអនផ្សារទំនើបនានា នៅតាមសេវាដឹកជញ្ជូនសាធារណៈ ភោជនីយដ្ឋានតូចៗដើម្បីផ្តល់ភាពងាយស្រួលក្នុងការចាយវាយប្រចាំថ្ងៃ។



ទូទាត់ ងាយស្រួល
AEON Wallet Cambodia

ទស្សនវិស័យអាជីវកម្មឆ្នាំ ២០១៩



អ៊ីអនកាត ម៉ូបាយ

ជាចក្ខុវិស័យរបស់យើង ជម្រើសទូទាត់ថ្មីត្រូវបានបង្កើតឡើង និងអនុវត្តនៅត្រីមាសទី ៤ ឆ្នាំ ២០១៨។ ទាំងនោះត្រូវបានរួមបញ្ចូល កម្មវិធីទូរស័ព្ទចល័តថ្មីដែលគេហៅថា “AEON CARD MOBILE” កម្មវិធីនេះនឹងផ្តល់ជូនម្ចាស់ប័ណ្ណឥណទានអ៊ីអន នូវភាពសាមញ្ញ ដើម្បីចុះឈ្មោះ ងាយស្រួលធ្វើការគ្រប់គ្រងលើគណនីអ៊ីអនកាត ដែលអាចអោយយើងពិនិត្យ សមតុល្យឥណទាន ប្រវត្តិប្រតិបត្តិការ

របាយការណ៍ប្រចាំខែ និងចំនួនពិន្ទុបានយ៉ាងងាយស្រួល។ ការ ទូទាត់ដ៏ឆាប់រហ័សតាមរយៈការស្កេនដើម្បីទូទាត់ដោយគ្រាន់តែស្កេន QR កូដពីស្ថាប័នហ្វូនដេស្តបង់ប្រាក់ប័ណ្ណឥណទាន។ លើសពីនេះទៅ ទៀត លក្ខណៈពិសេសរបស់ contactless ក៏បានអនុញ្ញាតឱ្យម្ចាស់ ប័ណ្ណអាចធ្វើការ ទូទាត់ប្រាក់បានលឿនជាងមុនដោយគ្រាន់តែប៉ះ ដើម្បីទូទាត់។

ឥណទាន តុក តុក

ស្វីលថ្មីសម្រាប់ការធ្វើដំណើររបស់ប្រជាជននៅទីក្រុង! ធនាគារ ឯកទេស អ៊ីអន សូមស្វាគមន៍យ៉ាងកក់ក្តៅនូវមធ្យោបាយធ្វើដំណើរថ្មី ប្រកបដោយភាពសន្សំសំចៃ។ នៅត្រីមាសទីបី ឆ្នាំ២០១៨ យើង បានចាប់ផ្តើមផ្តល់កម្មវិធីឥណទានសម្រាប់រ៉ឺម៉កកង់បី ដល់អតិថិជនដែល មានបំណងយកប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់បម្រើសេវាកម្មជីកអ្នក ដំណើរ (តាក់ស៊ី)។ ជាមួយលក្ខខណ្ឌតម្រូវសាមញ្ញ ការអនុម័ត

ឥណទានរហ័ស និងសេវាកម្មប្រកបដោយភាពងាយស្រួល យើង ទទួលបានការស្នើសុំយ៉ាងច្រើនពីសំណាក់អតិថិជន ហើយឥណទាន រ៉ឺម៉កកង់បីជាច្រើនរយគ្រឿងបានផ្តល់ជូនដល់អតិថិជនផងដែរ។ យើង មានការជឿជាក់ និងសន្យាផ្តល់ ជូននូវសេវាកម្មល្អបំផុតសម្រាប់ផលិត ផលនេះ រួមជាមួយសេវាកម្មឥណទានដទៃ ផ្សេងទៀតដល់ប្រជាជន កម្ពុជា ដើម្បីបន្ថែមភាពងាយស្រួលដល់ជីវភាពរបស់ពួកគេ។

បង់រំលស់ម៉ូតូកង់បីកាន់តែងាយស្រួល

មិនបាច់មានប្រាក់កក់
មានធានារ៉ាប់រង
រំលស់បានរហូតដល់ 48 ខែ



ការត្រួតពិនិត្យផ្ទៃក្នុង

អនុលោមភាពរបស់ក្រុមហ៊ុន

យើងយល់ថា ការអនុវត្តនៅក្នុងវិស័យហិរញ្ញវត្ថុអនុលោមភាពបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការជោគជ័យនៃស្ថាប័នមួយ។ នៅធនាគារឯកទេស អ៊ីអេស អនុលោមភាពផ្ទៃក្នុងនៃបុគ្គលិករបស់យើងត្រូវបានត្រួតពិនិត្យជាទៀងទាត់។

យើងផ្ដោតលើ ការការពារព័ត៌មានបុគ្គល ក្រុមសីលធម៌ និងបញ្ហាអនុលោមភាពផ្សេងៗ ទៀតដែលមានសារៈសំខាន់សម្រាប់ស្តង់ដារអន្តរជាតិនៃធនាគារមួយ។

ក្រៅពីនេះ ក្រុមការងារផ្នែកកិច្ចការច្បាប់ និងភាពអនុលោមក៏យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអភិបាលកិច្ចសាជីវកម្មជាមួយនឹងបទបញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជាដើម្បីធានាថាយើងបានអនុវត្តយ៉ាងពេញលេញស្របច្បាប់ និងយើងបានប្រើប្រាស់ភ្នាក់ងារខាងក្រៅផងដែរដើម្បីធានាបានពីប្រសិទ្ធិភាព។ ដើម្បីសម្រេចបានកិច្ចការនេះយើងបានបង្កើតអោយមាននូវ កម្មវិធី បច្ចុប្បភាពច្បាប់ប្រចាំខែ ដែលតែងតែត្រួតពិនិត្យរាល់ការប្រែប្រួលនៃច្បាប់ និងបទបញ្ញត្តិផ្សេងៗ ហើយរៀបចំខ្លួនសម្រាប់រាល់គ្រប់ការផ្លាស់ប្តូរដែលតម្រូវដោយច្បាប់។ ដោយឈរលើគោលការណ៍ នៃការត្រួតពិនិត្យការអនុវត្តកិច្ចការប្រែប្រួលនៃច្បាប់ ការធ្វើបច្ចុប្បភាពតែងតែត្រូវបានធ្វើជាប្រចាំ។ ដើម្បីអោយមានភាពសមស្របទៅតាមប្រតិបត្តិការបច្ចុប្បន្ន និងការវិវឌ្ឍនៃអាជីវកម្ម យើងបានកែប្រែគោលនយោបាយផ្ទៃក្នុងជាច្រើន។ យើងក៏បានបង្កើតផងដែរនូវប្រតិទិនសាជីវកម្ម ដែលកត់ត្រារាល់របាយការណ៍ចាំបាច់ទាំងអស់ដើម្បីរាយការណ៍ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ហើយ



យើងបានប្រើប្រាស់ប្រតិទិននេះដើម្បីពិនិត្យការអនុវត្តយ៉ាងពេញលេញនៃប្រព័ន្ធអនុលោមភាព។ ការបណ្តុះបណ្តាលសិក្ខាសាលាត្រូវបានអនុវត្តដើម្បីអាចអោយបុគ្គលិករបស់យើងអាចតាមទាន់ស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា ដោយប្រើប្រាស់ការបណ្តុះបណ្តាលស្តីពីអនុលោមភាពប្រចាំឆ្នាំដែលនឹងបង្កាត់ដល់បុគ្គលិកទាំងអស់រាល់ឆ្នាំ ហើយដើម្បីអោយពួកគេអាចដឹងពីការផ្លាស់ប្តូរ ដើម្បីចូលរួមក្នុងការពង្រឹងអនុលោមភាពទាំងអស់គ្នា។

យើងក៏ធ្វើអោយកាន់តែប្រសើរឡើងនូវការប្រឆាំងការសម្អាតប្រាក់តាមរយៈ ការបង្កើតការគ្រប់គ្រងការប្រឆាំងការសម្អាតប្រាក់ ការត្រួតពិនិត្យសារជាតិរបស់អិច៊ីធីន ការពិនិត្យឈ្មោះអតិថិជន និងយន្តការនៃការរាយការណ៍ រួមទាំងការបណ្តុះបណ្តាលពីការប្រឆាំងការសម្អាតប្រាក់ផងដែរ។

ការគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុន ចាត់ទុកការគ្រប់គ្រងហានិភ័យ ជាធាតុសំខាន់មួយនៃអាជីវកម្ម និងបង្កប់វប្បធម៌ហានិភ័យរឹងមាំ នៅក្នុងប្រតិបត្តិការអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយយល់ច្បាស់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យសម្រាប់កំណើនប្រកបដោយចីរភាព ក្រុមការងារគ្រប់គ្រងហានិភ័យបានចូលរួមក្នុងដំណាក់កាលដំណើរការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់នូវគំនិត និងទស្សនៈដោយឯករាជ្យ ដូចជាការត្រួតពិនិត្យ ការរៀបចំផែនការ និងការដឹកនាំការគ្រប់គ្រងហានិភ័យរបស់ខ្លួនផ្ទាល់។ ក្រុមហ៊ុនបានរៀបចំអោយមាននូវកិច្ចប្រជុំការគ្រប់គ្រងហានិភ័យថ្នាក់តំបន់ប្រចាំខែដែលមានសមាភាពចូលរួមពីប្រទេសជប៉ុន ថៃ ភូមា និងឡាវ ដែលសុទ្ធសឹងជាក្រុមហ៊ុនសម្ព័ន្ធ នៃអ៊ីអេសក្រុបក្នុងតំបន់មេគង្គ ដើម្បីត្រួតពិនិត្យលើហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។

គណៈកម្មការគ្រប់គ្រងហានិភ័យ (“គគហ”) ត្រូវបានដឹកនាំដោយអភិបាលឯករាជ្យហើយផ្ដោតលើការធ្វើការសិក្សាបែបស៊ីជម្រៅ ការពិភាក្សា និងចែករំលែកព័ត៌មានជាមួយបណ្តាក្រុមហ៊ុននៅបរទេសដូចជាទីស្នាក់ការកណ្តាលនៅប្រទេសថៃនិងជប៉ុនដើម្បីកែលម្អនិងជម្នះលើការអនុវត្តការគ្រប់គ្រងហានិភ័យ។ គណៈកម្មការនេះជួបប្រជុំជារៀងរាល់ខែ ដើម្បីធានាថាយើងខ្ញុំធ្វើប្រតិបត្តិការដោយមានប្រព័ន្ធគ្រប់គ្រងហានិភ័យ ដែលមានភាពរឹងមាំ ប្រសិទ្ធផល និងប្រសិទ្ធភាព។



ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន



ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលទទួលខុសត្រូវផ្នែកសង្គម ក្រុមហ៊ុនទទួលស្គាល់សារៈសំខាន់នៃបេសកកម្មរបស់យើង និងជាមេដឹកនាំនៅក្នុងផ្នែកមួយនៃសេដ្ឋកិច្ចដូចជាការទទួលខុសត្រូវសង្គមរបស់យើង។ ក្រុមហ៊ុននេះ បានផ្តល់អាហារូបករណ៍ទៅឱ្យនិស្សិតសាកលវិទ្យាល័យតាមរយៈកម្មវិធី “អ្នកបន្តវេន” និងកម្មវិធីជីកអណ្តូងជាមួយក្រុមហ៊ុនអ៊ីអនគ្រប។

នៅឆ្នាំ ២០១៨ យើងបានធ្វើចំនួនពីរដងនៃការរើសសំរាមនៅក្នុងរាជធានីភ្នំពេញ និងគ្រប់សាខាតាមបណ្តាខេត្តដែលមានបុគ្គលិក និងអ្នកស្ម័គ្រចិត្តជាង ៤០០ នាក់បានចូលរួម និងបានសហការជាមួយក្រសួងទេសចរណ៍ និងសិស្សមកពីវិទ្យាល័យ។ យើងបានចូលរួមក្នុងកម្មវិធីទីក្រុងស្អាតដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀតដែលមានប្រមាណ ២០ ក្រុមហ៊ុនមកពីរាជធានីភ្នំពេញចូលរួម។ សកម្មភាពរើសសំរាមនេះ មិនត្រឹមតែដើរតួក្នុងការសំអាតទីក្រុងតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ខាងការអប់រំជាច្រើន ដល់អ្នករស់នៅក្នុងតំបន់ផងដែរ។ យើងក៏បានចូលរួមជីកអណ្តូងនៅខេត្តតាកែវផងដែរ។ យើងបានបញ្ចប់ការជីកអណ្តូងចំនួន ២។ តាមរយៈសកម្មភាពទាំងនេះ យើងចង់ស្វែងរកមធ្យោបាយកាន់តែប្រសើរដើម្បីរួមចំណែកដល់សង្គមកម្ពុជានិងបង្កើនការជឿទុកចិត្ត។



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ដែលមានការតភ្ជាប់តាមច្បាប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 របាយការណ៍លទ្ធផល របាយការណ៍ស្តីពីប្រែប្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដែលបានបង្ហាញ នៅទំព័រទី 16 ដល់ 43 ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅ នឹងគណនេយ្យ របស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានសំរាប់មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដោយអនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបានរៀបរាប់នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍នេះ។ យើងខ្ញុំ ឯករាជ្យពីធនាគារ ដោយអនុលោមទៅតាម ការតម្រូវក្រមសីលធម៌ដែលពាក់ព័ន្ធ នឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀតដោយអនុលោម ទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងបានទទួលគឺគ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ការផ្តល់មតិរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារដែលរំពឹងថាបានរៀបចំបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនធ្វើការសន្និដ្ឋានអះអាងលើព័ត៌មានផ្សេងៗឡើយ។

ទាក់ទងទៅនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺមានព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានឬមិនមានភាពស្របគ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុជាសារវន្ត ឬ ជាមួយចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬ មានកំហុសឆ្គងជាសារវន្ត។ ប្រសិនបើផ្អែកទៅលើការងាររបស់យើងខ្ញុំដែលបានអនុវត្ត ហើយសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំនឹងធ្វើការរាយការណ៍ទៅលើភាពជាក់ស្តែងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល សំរាប់របាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងបង្ហាញភាពត្រឹមត្រូវ លើរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការប៉ាន់ប្រមាណពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការបង្ហាញ បញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងវិលវេចធនាគារ ឬបញ្ឈប់អាជីវកម្ម ឬមិនមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នេះ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផលថា តើរបាយការណ៍ហិរញ្ញវត្ថុជាមួយ គឺមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ កំហុសឆ្គង

និងដើម្បីបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថា ការធ្វើសវនកម្មអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញកំហុសឆ្គងជាសារវន្តនៅពេលដែលវាមាននោះទេ កំហុសឆ្គងនេះអាចកើតឡើងពីការក្លែងបន្លំ ឬ កំហុសឆ្គង ហើយត្រូវបានពិចារណាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសនីមួយៗ ឬ កំហុសសរុបមានឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងបានធ្វើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណតាមវិជ្ជាជីវៈ។ យើងខ្ញុំក៏បាន ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ទោះជាបណ្តាលមកពីការក្លែងបន្លំ ឬ កំហុសឆ្គងក៏ដោយ កំណត់ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ដើម្បីទទួលបានភស្តុតាងពីការធ្វើសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យ ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់។ ហានិភ័យដែលមិនបានរកឃើញកំហុសឆ្គងជាសារវន្ត ពីការក្លែងបន្លំឆ្លងក្នុងកំហុសឆ្គងធម្មតា ខណៈដែលការក្លែងបន្លំអាចបណ្តាលមកពីការយឺតយ៉ាវ ការក្លែង ការលួចចោលដោយចេតនា ការរាយការណ៍ខុសពីការពិត ឬ ការបំពានលើការគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាន ការយល់ដឹងពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមរម្យទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសំរាប់គោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃភាពត្រឹមត្រូវនៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានភាពសមហេតុផល មូលដ្ឋាននៃការប្រើប្រាស់គោលការណ៍គណនេយ្យនិរន្តរភាព នៃដំណើរការអាជីវកម្មរបស់គណៈគ្រប់គ្រងនិងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថាគោលការណ៍ប្រាកដជាសារវន្ត កើតមានឡើងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌដែលអាចមានភាពមិនច្បាស់លាស់ទៅលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាព នៃដំណើរការអាជីវកម្មនេះទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឱ្យមានការទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍របស់សវនករ ទៅលើការបង្ហាញដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវបញ្ជាក់

នៅក្នុងមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានរហូត ដល់ថ្ងៃនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់ការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម។

- វាយតម្លៃការបង្ហាញជាមួយ រចនាសម្ព័ន្ធ និងខ្លឹមសារ នៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការបង្ហាញ ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញប្រតិបត្តិការជាមូលដ្ឋាន និងព្រឹត្តិការណ៍នៅក្នុងការទទួលបានការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកដែលទទួលបន្ទុកអភិបាលកិច្ច ពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ ដូចជាវិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្មសំខាន់ៗ រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុង ដែលបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខូ អិលធីឌី



អ៊ឹង គឹមសុភក្ត្រា

នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទ៖ 22 MAR 2019

តារាងតុល្យការ

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	426,133	1,712,202	242,884	980,523
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5	1,013,829	4,073,565	637,384	2,573,119
សមតុល្យនៅធនាគារនានា	6	2,450,339	9,845,462	2,116,532	8,544,440
ឥណទានផ្តល់ដល់អតិថិជន	7	65,700,471	263,984,492	35,956,288	145,155,535
ទ្រព្យសកម្មផ្សេងៗ	8	4,241,834	17,043,689	2,322,233	9,374,855
ទ្រព្យ និងបរិក្ខារ	9	1,868,870	7,509,120	2,217,176	8,950,740
ទ្រព្យសកម្មអរូបី	10	2,463,764	9,899,404	2,190,843	8,844,433
ទ្រព្យសកម្មពន្ធពន្យារ	12(ក)	330,815	1,329,215	245,893	992,670
ទ្រព្យសកម្មសរុប		78,496,055	315,397,149	45,929,233	185,416,315
បំណុល និងមូលធន					
បំណុលផ្សេងៗ	11	2,385,294	9,584,111	1,519,019	6,132,280
គណនីត្រូវទូទាត់សងសម្ព័ន្ធហិរញ្ញវត្ថុ	26(ក)	175,764	706,220	42,783	172,715
បំណុលពន្ធលើប្រាក់ចំណេញ	12(ខ)	364,632	1,465,091	17,481	70,571
ប្រាក់កម្ចី	13	54,000,000	216,972,000	30,700,000	123,935,900
កាតព្វកិច្ចលើអត្ថប្រយោជន៍របស់និយោជិត	14	177,778	714,312	-	-
បំណុលសរុប		57,103,468	229,441,734	32,279,283	130,311,466
មូលធន					
ដើមទុន	15	20,000,000	80,360,000	12,500,000	50,462,500
ប្រាក់ចំណេញរក្សាទុក		1,392,587	5,595,415	1,149,950	4,642,349
មូលធនសរុប		21,392,587	85,955,415	13,649,950	55,104,849
បំណុល និងមូលធនសរុប		78,496,055	315,397,149	45,929,233	185,416,315

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី 20 ដល់ទី 43 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លទ្ធផល

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់សម្គាល់	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	16	13,835,823	55,592,337	9,517,710	38,422,995
ចំណាយលើការប្រាក់	13	(1,146,505)	(4,606,657)	(686,891)	(2,772,979)
ចំណូលសុទ្ធពីការប្រាក់		12,689,318	50,985,680	8,830,819	35,650,016
ចំណូលពីប្រាក់ឈ្នួល និងកម្រៃជើងសារ	17	1,595,511	6,410,763	830,815	3,354,000
ចំណូលប្រតិបត្តិការផ្សេងៗ	18	157,855	634,261	9,300	37,544
ចំណេញប្រតិបត្តិការ		14,442,684	58,030,704	9,670,934	39,041,560
ចំណាយលើបុគ្គលិក	19	(4,812,236)	(19,335,564)	(3,432,324)	(13,856,292)
រំលស់	20	(1,222,730)	(4,912,929)	(1,317,110)	(5,317,173)
ចំណាយប្រតិបត្តិការផ្សេងៗ	21	(5,223,111)	(20,986,460)	(3,359,837)	(13,563,662)
សំវិធានធនលើហ្វានស៊ីលីធី	22	(1,365,528)	(5,486,692)	(1,406,989)	(5,680,015)
ប្រាក់ចំណេញមុនបង់ពន្ធ		1,819,079	7,309,059	154,674	624,418
ចំណាយពន្ធលើប្រាក់ចំណេញ	12(គ)	(426,492)	(1,713,645)	(78,457)	(316,731)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		1,392,587	5,595,414	76,217	307,687

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី 20 ដល់ទី 43 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	ដើមទុន	ប្រាក់ចំណេញរក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	12,500,000	1,149,950	13,649,950
ភាគហ៊ុនបោះផ្សាយក្នុងឆ្នាំ	7,500,000	-	7,500,000
ភាគលាភបង់ក្នុងឆ្នាំ (កំណត់សម្គាល់ 23)	-	(1,149,950)	(1,149,950)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	1,392,587	1,392,587
សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	20,000,000	1,392,587	21,392,587
សមមូលនឹងពាន់រៀល			
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	80,360,000	5,595,415	85,955,415
សមតុល្យនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	10,000,000	1,073,733	11,073,733
ភាគហ៊ុនបោះផ្សាយក្នុងឆ្នាំ	2,500,000	-	2,500,000
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	76,217	76,217
សមតុល្យនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	12,500,000	1,149,950	13,649,950
សមមូលនឹងពាន់រៀល			
នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	50,462,500	4,642,349	55,104,849

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយពីទំព័រទី 20 ដល់ទី 43 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់សម្គាល់	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនបង់ពន្ធ		1,819,079	7,309,059	154,674	624,418
និយ័តកម្មលើ៖					
សំវិធានធនលើសមតុល្យនៅធនាគារផ្សេងៗ	6	24,751	99,450	-	-
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	7	1,340,777	5,387,242	1,406,989	5,680,015
សំវិធានធននៃកាតព្វកិច្ចលើអត្ថប្រយោជន៍របស់និយោជិត		177,778	714,312	-	-
ចំណាយរំលស់	20	1,222,730	4,912,929	1,317,110	5,317,173
ការខាតបង់លើការលុបចោលទ្រព្យ និងបរិក្ខារ	21	1,138	4,572	-	-
ចំណូលពីការប្រាក់សុទ្ធ		(12,689,318)	(50,985,680)	(8,830,819)	(35,650,016)
ការប្រែប្រួលទុនចល័ត					
សមតុល្យនៅធនាគារជាតិ		(375,000)	(1,506,750)	(125,000)	(504,625)
ឥណទានផ្តល់ដល់អតិថិជន		(31,084,960)	(124,899,369)	(4,006,051)	(16,172,428)
ទ្រព្យសកម្មផ្សេងៗ		(1,199,177)	(4,818,293)	(450,820)	(1,819,959)
បំណុលផ្សេងៗ		958,023	3,849,336	367,356	1,483,017
គណនីត្រូវទូទាត់សងសម្ព័ន្ធហិរិយ		132,981	534,318	(73,053)	(294,915)
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(39,671,198)	(159,398,874)	(10,239,614)	(41,337,320)
ការប្រាក់បានទទួល		13,115,399	52,697,673	9,425,261	38,049,779
ការប្រាក់បានបង់		(1,108,161)	(4,452,591)	(657,349)	(2,653,718)
ពន្ធលើប្រាក់ចំណេញបានបង់	12(8)	(164,263)	(660,009)	(245,288)	(990,228)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(27,828,223)	(111,813,801)	(1,716,990)	(6,931,487)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(685,838)	(2,755,697)	(1,564,043)	(6,314,042)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		681	2,736	-	-
ការទិញទ្រព្យអរូបី		(593,418)	(2,384,354)	(550,273)	(2,221,452)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(1,278,575)	(5,137,315)	(2,114,316)	(8,535,494)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់ សម្គាល់	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		31,100,000	124,959,800	22,700,000	91,639,900
ការទូទាត់សងប្រាក់កម្ចី		(7,800,000)	(31,340,400)	(20,690,000)	(83,525,530)
ភាគហ៊ុនបានបោះផ្សាយ	15	7,500,000	30,135,000	2,500,000	10,092,500
ការបង់ភាគលាភ	23	(1,149,950)	(4,620,499)	-	-
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាព ហិរញ្ញប្បទាន		29,650,050	119,133,901	4,510,000	18,206,870
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាដើមការិយបរិច្ឆេទ		543,252	2,182,785	678,694	2,739,889
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាដើមការិយបរិច្ឆេទ		2,371,800	9,574,958	1,693,106	6,835,069
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(45,064)	-	-
សាច់ប្រាក់ និងសាច់ប្រាក់ សមមូលនាចុងការិយបរិច្ឆេទ	24	2,915,052	11,712,679	2,371,800	9,574,958

ប្រតិបត្តិការសម្រាប់មិនមែនជាសាច់ប្រាក់

* ក្នុងឆ្នាំ 2017 មានការដាក់បញ្ចូលនូវការទិញទ្រព្យ និងបរិក្ខារចំនួន 130,092 ដុល្លារអាមេរិកដែលពុំទាន់បង់ប្រាក់នៅក្នុងគណនីបំណុលផ្សេងៗ។ ចំនួនទឹកប្រាក់នេះត្រូវបានទូទាត់សងទាំងអស់នៅក្នុងឆ្នាំ 2018។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយព័ត៌មាន 2017 ទៅ 43 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

១. ព័ត៌មានអំពីធនាគារ

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេសដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ធនាគារបានចុះបញ្ជី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតបង្កើតនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី 5 ខែ តុលា ឆ្នាំ 2011 ក្រោមការចុះបញ្ជីការលេខ 00006388 ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ ធនាគារទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 21 ខែ វិច្ឆិកា ឆ្នាំ 2011។ ភាគហ៊ុនរបស់ធនាគារត្រូវបានកាន់កាប់ទាំងស្រុងដោយ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ដែលជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅប្រទេសថៃ។

នៅថ្ងៃទី 26 ខែ តុលា ឆ្នាំ 2015 ធនាគារទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមានសុពលភាពជាអចិន្ត្រៃយ៍។ នាថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2016 ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម លើការផ្លាស់ប្តូរឈ្មោះពី អ៊ីអេស ម៉ាយក្រហាយនៃន (ខេមបូឌា) ទៅជា ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី និងផ្លាស់ប្តូររចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនទៅជា 80% កាន់កាប់ដោយ AEON Thana Sinsap (Thailand) Public Company Limited និង 20% កាន់កាប់ដោយ AEON Financial Co., Ltd. ។

នៅថ្ងៃទី 4 ខែ កញ្ញា ឆ្នាំ 2018 ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មដើម្បីកែប្រែរចនាសម្ព័ន្ធភាគហ៊ុនទៅជាការកាន់កាប់ ៥០% ស្មើគ្នារវាង AEON Thana Sinsap (Thailand) Public Company Limited និង AEON Financial Co., Ltd. ។ ក្រុមហ៊ុនមេធីបំផុត គឺ AEON Co., Ltd. ដែលបានចុះបញ្ជីនៅប្រទេសជប៉ុន ។

សកម្មភាពចម្បងរបស់ធនាគារមានដូចខាងក្រោម៖

- សេវាកម្មកាត់ឥណទាន
- សេវាកម្មផ្តល់ប្រាក់កម្ចីក្នុងទម្រង់ជាការទិញបណ្តាក់ (បង់រំលស់) និងឥណទាន
- សេវាកម្មពាក់ព័ន្ធដទៃទៀត ដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា។

ការិយាល័យកណ្តាលរបស់ធនាគារស្ថិតនៅអគារ 721 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យចេញផ្សព្វផ្សាយដោយក្រុមប្រឹក្សាភិបាល ថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ។

២. គោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានការចែងផ្ទុយពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានបង្ហាញជាប្រភេទប័ណ្ណដុល្លារអាមេរិក ត្រូវបានរៀបចំឡើងតាមសម្មតិកម្មតម្លៃដើម និងអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។ គោលការណ៍គណនេយ្យនេះមានលក្ខណៈខុសពីគោលការណ៍គណនេយ្យដែលទទួលស្គាល់ជាទូទៅ ដែលបានអនុវត្តនៅប្រទេស និងដែនសមត្ថកិច្ចក្រៅពីប្រទេសកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ត្រូវបានរៀបចំឡើងដោយពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារនិងស្ថានភាពចរន្តសាច់ប្រាក់របស់ធនាគារដោយអនុលោមទៅតាមគោលការណ៍គណនេយ្យដែលបានអនុវត្តនៅប្រទេស និងដែនសមត្ថកិច្ចក្រៅពីប្រទេសកម្ពុជានោះទេ។ ហេតុដូច្នេះរបាយការណ៍ហិរញ្ញវត្ថុនេះ គឺត្រូវបានធ្វើឡើងសម្រាប់អ្នកដែលបានយល់ដឹងពីគោលការណ៍ បទបញ្ញត្តិ និងការអនុវត្តគណនេយ្យកម្ពុជាប៉ុណ្ណោះ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយប្រើប្រាស់អាត្រាថ្លៃដើមដំបូង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យប្រើការប៉ាន់ប្រមាណ និងការសន្មតដោយសមហេតុផល ដែលមានឥទ្ធិពលលើតួលេខដែលបានរាយការណ៍លើទ្រព្យសកម្ម និងបំណុល និងការបង្ហាញនៃទ្រព្យសកម្ម និងបំណុលយថាហេតុ នាការបរិច្ឆេទនៃរបាយការណ៍នេះ និងតួលេខដែលបានរាយការណ៍លើចំណូល និងចំណាយ នាការិយបរិច្ឆេទនៃរបាយការណ៍។ ទោះបីជាការប៉ាន់ប្រមាណទាំងនេះមានមូលដ្ឋានលើការយល់ដឹងរបស់គណៈគ្រប់គ្រងនូវព្រឹត្តិការណ៍ និងសកម្មភាពបច្ចុប្បន្ន ប៉ុន្តែលទ្ធផលជាក់ស្តែងចុងក្រោយ អាចមានភាពខុសគ្នាពីការប៉ាន់ប្រមាណទាំងនោះ។ ផ្នែកដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យកម្រិតខ្ពស់ ឬមានភាពស្មុគស្មាញ ឬការប៉ាន់ប្រមាណ និងការសន្មតដែលសំខាន់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ទី 3។

២.២ ក្របខ័ណ្ឌនៃរបាយការណ៍ហិរញ្ញវត្ថុ

នៅថ្ងៃទី 28 ខែសីហា ឆ្នាំ 2009 ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីអំពីការ

២. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.២ ក្របខ័ណ្ឌនៃរបាយការណ៍ហិរញ្ញវត្ថុ (ត)

ដាក់ឱ្យអនុវត្តនូវស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកលើ ស្តង់ដារដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (ហៅកាត់ថា “IASB”) ដោយរួមបញ្ចូលទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយយោងតាមស្តង់ដារ CIFRS សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2012 ឬបន្ទាប់ពីនេះ។

ក្រុមប្រឹក្សាជាតិគណនេយ្យ (ហៅកាត់ថា “NAC”) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសាវចរណែនាំលេខ 086 MoEF.NAC ចុះថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2012 ដោយអនុម័តឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុពន្យារពេលការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាហត្ថលេខាថ្ងៃទី 01 ខែ មករា ឆ្នាំ 2016។ នៅថ្ងៃទី 24 ខែ មីនា ឆ្នាំ 2016 ក្រុមប្រឹក្សាជាតិគណនេយ្យ បានចេញសេចក្តីជូនដំណឹងលេខ 058 MoEF.NAC ដោយអនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុពន្យារពេលការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហត្ថលេខាថ្ងៃទី 01 ខែមករា ឆ្នាំ 2019 ដោយយោងទៅតាមសំណើរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2015។

នៅថ្ងៃទី 3 ខែ មករា ឆ្នាំ 2019 NAC បានចេញសាវចរណែនាំលេខ 004 ក.ជ.ត ស្តីពីការអនុវត្តស្តង់ដារគណនេយ្យសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យធនាគារឯកទេសជ្រើសរើសការអនុវត្តស្តង់ដារ CIFRS ឬ CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម។

នៅថ្ងៃទី 15 ខែ កុម្ភៈ ឆ្នាំ 2019 ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងលេខ ៨7-019-122 ស្តីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឱ្យធនាគារឯកទេសអនុវត្តស្តង់ដារ CIFRS។

ស្តង់ដារគណនេយ្យបច្ចុប្បន្នត្រូវបានប្រើខុសពី ស្តង់ដារ CIFRS លើផ្នែកជាច្រើន។ ដូចនេះការអនុវត្តស្តង់ដារ CIFRS អាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។ អ្នកគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់ នៃការផ្លាស់ប្តូរទៅនឹងក្របខណ្ឌស្តង់ដារ CIFRS ប៉ុន្តែមិនទាន់បានបញ្ចប់ពេញលេញនៅឡើយទេគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ។

២.៣ ប្រតិបត្តិការជាមួយរូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានគិតដោយប្រើប្រាស់រូបិយប័ណ្ណ នៃសេដ្ឋកិច្ចជាមូលដ្ឋានដែលធនាគារប្រតិបត្តិ (“រូបិយប័ណ្ណគោល”)។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោលរបស់ធនាគារ ដោយសារតែប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលខ្លាំងលើ ប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែល

ជារូបិយប័ណ្ណគោលរបស់ធនាគារ និងជារូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ។

(ខ) ប្រតិបត្តិការ និង សមតុល្យ

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ការចំណេញ និងការខាតលើការប្តូររូបិយប័ណ្ណ គឺជាលទ្ធផលនៃការទូទាត់នៃប្រតិបត្តិការទាំងនោះ និងពិការបកប្រែទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណក្រៅពីដុល្លារអាមេរិកនៅអត្រាប្តូរប្រាក់នៅចុងឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមទៅតាមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ចុះថ្ងៃទី 11 ខែ មេសា ឆ្នាំ 2016 និង ប្រកាសលេខ 643 MEF PRK ចុះថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2007 នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការផ្លាស់ប្តូររបាយការណ៍ហិរញ្ញវត្ថុពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល គឺត្រូវធ្វើជាចាំបាច់។

ការប្តូរពីប្រាក់ដុល្លារអាមេរិក ទៅប្រាក់រៀល ត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុគ្រាន់តែដើម្បីអនុលោមតាមប្រកាសលេខ ៨7-07-164 ចុះថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2007 របស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធទៅនឹងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ហើយរបាយការណ៍នេះ ត្រូវបានធ្វើឡើងដោយប្រើអត្រាប្តូរប្រាក់ផ្លូវការដោយអត្រា 1 ដុល្លារអាមេរិក ស្មើនឹង 4,018 រៀល (2017: 1 ដុល្លារអាមេរិក ស្មើនឹង 4,037) ដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់រៀលមិនត្រូវបានធ្វើសវនកម្មនោះឡើយ និងមិនត្រូវបកស្រាយថាការបង្ហាញនេះជាការប្តូរពីប្រាក់ដុល្លារអាមេរិក ទៅប្រាក់រៀលតាមអត្រាប្តូរប្រាក់ខាងលើនេះ ឬតាមអត្រាប្តូរប្រាក់ណាមួយផ្សេងទៀតឡើយ។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់នៅក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជាដែលមិនមានការកំហិត សមតុល្យនៅធនាគារនានា និងការវិនិយោគរយៈពេលខ្លីដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងដែលធនាគារអាចដកជាសាច់ប្រាក់សម្រាប់គោលបំណងទូទៅនៅពេលណាក៏បានដោយមិនមានការផ្លាស់ប្តូរតម្លៃជុំ។

២.៥ ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើមដកចេញចំនួនទាំងឡាយណាដែលបានលុបចោល និងសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ។

២.៦ សំវិធានធនលើហ្វូស៊ីលីពី

ធនាគារធ្វើសំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យដោយផ្អែកលើកម្រិតនៃសំវិធានធនដែលជាតម្រូវការរបស់ធនាគារជាតិ

២. គោលការណ៍គណនេយ្យសំខាន់ៗ (ក)

២.៦ សំវិធានធនលើហ្វូស៊ីលីពី (ក)

នៃកម្ពុជា ឬធ្វើសំវិធានធនដែលមានហានិភ័យ 100% នៃឥណទានដែលហួសកាលកំណត់សង 79 ថ្ងៃឬលើសពីនេះ។ អ្នកគ្រប់គ្រងជឿជាក់ថានឹងអាចឆ្លុះបញ្ចាំងពីសំវិធានធនដែលចាំបាច់ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងចរិកលក្ខណៈនៃប្រតិបត្តិការរបស់ធនាគារ។

អនុលោមទៅតាមគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទានត្រូវបានចាត់ថ្នាក់ដោយយោងទៅតាមលទ្ធភាពនៃការទូទាត់សងរបស់សមាគម។ សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុន លក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរសាច់ប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយា

កាសហិរញ្ញវត្ថុ និងគុណភាពនៃឥណទាន ដែលប្រមូលបាន។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សងត្រូវបានយកមកគិត។ សំវិធានធនលើឥណទានអាក្រក់និងជាប់សង្ស័យអប្បបរមា ត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានកំណត់។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថាការបាត់បង់នឹងកើតមានឡើងច្រើនជាងតម្រូវការអប្បបរមា នោះសំវិធានធនបន្ថែមនឹងត្រូវបានធ្វើឡើង ។

នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ៨7-017-344 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ែត្រមិន និងបញ្ជាក់បន្ថែមដោយសាកលវិទ្យាល័យលេខ ៨7-018-001 ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ដែលតម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើសំវិធានធនសម្រាប់ហ្វូស៊ីលីពីរយៈពេលខ្លី និងរយៈពេលវែង ដូចខាងក្រោម៖

ចំណាត់ថ្នាក់

ចំនួនថ្ងៃដែលហួស

សំវិធានធន

	កម្ចីរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)	កម្ចីរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)	
ឥណទានធម្មតា/ស្តង់ដារ	14 ថ្ងៃ ឬតិចជាង	29 ថ្ងៃ ឬតិចជាង	1%
ឥណទានឃ្លាំមើល	15 ថ្ងៃ - 30 ថ្ងៃ	30 ថ្ងៃ - 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ - 60 ថ្ងៃ	90 ថ្ងៃ - 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	61 ថ្ងៃ - 90 ថ្ងៃ	180 ថ្ងៃ - 359 ថ្ងៃ	50%
ឥណទានបាត់បង់	91 ថ្ងៃ ឬ ច្រើនជាង	360 ថ្ងៃ ឬ ច្រើនជាង	100%

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យត្រូវបានវាយតម្លៃដោយគណៈគ្រប់គ្រង រៀងរាល់ខែ។ លក្ខខណ្ឌទាំងឡាយដែលត្រូវបានពិចារណាក្នុងការវាយតម្លៃទៅលើភាពគ្រប់គ្រាន់នៃ សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទានបទពិសោធន៍នៃការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា ។

បន្ថែមពីលើនេះ ប្រកាសនេះក៏តម្រូវឱ្យធនាគារ និងគ្រឹះស្ថានវត្ថុធ្វើសំវិធានធនទៅលើ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបានកត់ត្រាក្នុងតារាងតុល្យការ ឬក្រៅតារាងតុល្យការ ដែលធ្វើឱ្យកើនឡើងនូវហានិភ័យនៃឥណទាន។

ការប្រមូលបានមកវិញនូវឥណទាន ដែលបានលុបចោលពីពេលមុន និងការលុបត្រឡប់នូវសំវិធានធនដែលបានកត់ត្រាពីមុន ត្រូវបានទទួលស្គាល់ជាចំណូលប្រតិបត្តិការផ្សេងៗនៅក្នុងរបាយការណ៍លទ្ធផល។

២.៧ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងសម្រាប់គណនីត្រូវទទួលដែលជាប់សង្ស័យដោយផ្អែកតាមការត្រួតពិនិត្យចំនួនដែលនៅសល់នាការបរិច្ចេកទេសការណ៍។

២.៨ ទ្រព្យ និងបរិក្ខារ

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នានៃទ្រព្យ និងបរិក្ខារ ។

រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានបញ្ចូលជាចំណាយក្នុងរបាយការណ៍លទ្ធផលលើមូលដ្ឋានរំលស់ថេរ ផ្អែកលើការប៉ាន់ស្មានអាយុកាលរបស់ទ្រព្យនីមួយៗ តាមអត្រាដូច ខាងក្រោម៖

- ការកែលម្អអគារ 3 - 10 ឆ្នាំ
- គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ 3 - 5 ឆ្នាំ
- គ្រឿងព័ត៌មានវិទ្យាបរិក្ខារ និងកុំព្យូទ័រ 3 - 5 ឆ្នាំ
- បរិក្ខារការិយាល័យ 2 - 3 ឆ្នាំ

ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដែលនឹងអាចមានឡើងសម្រាប់ធនាគារ លើសពីស្តង់ដារដើម នៃទ្រព្យសកម្មដែលមានស្រាប់។ រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ចេកទេសដែលបានកើតឡើង។

២. គោលការណ៍គណនេយ្យសំខាន់ៗ (ក)

២.៨ ទ្រព្យ និងបរិក្ខារ (ក)

ការចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ ដោយភាពខុសគ្នារវាងប្រាក់ចំណូល សុទ្ធពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះ ហើយត្រូវ បានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃបោះចោល ឬ លក់ចេញ ។

ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុក ក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូត ដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំង នោះត្រូវបានលក់ ឬលុបចោល ។

២.៩ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីមាន អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលរាប់បញ្ចូល ថ្លៃដើមនៅពេលទិញ ដែលមិនមែនជាផ្នែកភ្ជាប់ប្រតិបត្តិការរបស់កុំ ព្យូទ័រ ហើយវាត្រូវបានកំណត់តម្លៃដោយយកថ្លៃដើម ដករំលស់បង្គរ និងឱនភាពនៃតម្លៃប្រសិនបើមាន។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែល បានទិញ គឺត្រូវបានកត់ត្រាផ្នែកលើមូលដ្ឋានថ្លៃដើមដែលបានកើត ឡើងដើម្បីទទួលបានកម្មវិធីជាក់លាក់ និងយកវាទៅប្រើប្រាស់បាន។

រំលស់ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល ដោយ ប្រើវិធីសាស្ត្ររំលស់ចេញរយៈពេល 10 ឆ្នាំ។

២.១០ ឱនភាពនៃតម្លៃ

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការលក់បរិច្ឆេទ រាយ ការណ៍នីមួយៗ ដើម្បីកំណត់ថាមានភស្តុតាងណាមួយ ដែល បង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុ ទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យ សកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើ មានហេតុការណ៍មួយ ឬច្រើន ជះឥទ្ធិពលជាអវិជ្ជមានទៅលើលំហូរ សាច់ប្រាក់ដែលបានស្មាននាពេលអនាគតដល់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានអនុវត្តសម្រាប់ឥណទានផ្តល់ដល់អតិថិជននោះ ទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោលការណ៍គណនេយ្យដោយ ឡែក នៅក្នុងកំណត់សម្គាល់ 2.6។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱន ភាពនៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ ត្រូវបាន វាយតម្លៃជាមួយក្រុមទ្រព្យសកម្ម ដែលមានហានិភ័យឥណទាន ស្រដៀងគ្នា។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវដកចេញវិញនៅក្នុងរបាយ ការណ៍លទ្ធផល ប្រសិនបើការដកចេញ អាចពាក់ព័ន្ធជាមួយនឹង ព្រឹត្តិការណ៍ ដែលកើតឡើងក្រោយពីការទទួលស្គាល់ការខាតបង់ពី ឱនភាព។

(ខ) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ធនាគារ ត្រូវ

បានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានសញ្ញាណាមួយដែលបង្ហាញថា ទ្រព្យសកម្ម ទាំងនោះ មានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញានោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវ បានធ្វើឡើង ។

តម្លៃដែលអាចទទួលបានមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើត សាច់ប្រាក់ គឺមានតម្លៃធំជាង តម្លៃសម្រាប់ប្រើប្រាស់ និងតម្លៃសម ស្របដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគតត្រូវបានធ្វើអប្បបរមា ទៅតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំង ការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោល បំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្មត្រូវបានដាក់ បញ្ចូលគ្នាជាក្រុមតូចបំផុត ដែលអាចបង្កើតសាច់ប្រាក់ពីការបន្តការ ប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃ (“ឯកតាបង្កើតសាច់ប្រាក់”) ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ប្រសិនបើ តម្លៃយោងនៃទ្រព្យសកម្មមួយ ឬ ឯកតាបង្កើតសាច់ប្រាក់ មានចំនួន លើសពីតម្លៃដែលអាចប្រមូលបានវិញ។ ការខាតបង់លើឱនភាព នៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

២.១១ ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានកត់ត្រាតាមតម្លៃដើមនៅពេលដំបូង និងបន្ទាប់ មកទៀតត្រូវបានកត់ត្រាទៅតាមប្រាក់ដើមដែលនៅសល់។

២.១២ សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាត ព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជា លទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវ ឲ្យមានលំហូរចេញនូវ អត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាត ព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធន ត្រូវបានកំណត់ដោយអប្បបរមាលំហូរសាច់ប្រាក់រំពឹងទុកនាពេល អនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណ នៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់ លាក់ចំពោះបំណុលទាំងនោះ ។

២.១៣ កាតព្វកិច្ចផលប្រយោជន៍របស់និយោជិត

ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានចេញប្រកាសលេខ 443 ក.ប/ប្រ.ក.ខ.ល ស្តីពីការទូទាត់ ប្រាក់បំណាច់អតីតភាពការងារ ដែលតម្រូវឲ្យធនាគារទូទាត់រំលឹក ប្រាក់បំណាច់អតីតភាពការងារទៅដល់និយោជិតដែលមានកិច្ចសន្យា ការងារមានចំណុចនៃកំណត់។ គ្រប់កម្មករនិយោជិតដែលចាប់ផ្តើម បម្រើការងារមុនឆ្នាំ 2019 ហើយនៅបន្តបម្រើការងារ មានសិទ្ធិទទួល បាននូវប្រាក់បំណាច់អតីតភាពការងារដែលមានចំនួនស្មើនឹង 15 ថ្ងៃក្នុង 1 ឆ្នាំនៃប្រាក់ឈ្នួលជាមធ្យម ដែលនិយោជិតទទួលបានក្នុងឆ្នាំនីមួយៗ ដែលបានបម្រើការងារ ដោយការបើករំលឹកនេះមិនអាចលើសពី ៦ ខែ

២. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៣ កាតព្វកិច្ចផលប្រយោជន៍របស់និយោជិត (ត)

និងត្រូវកំណត់ឲ្យទូទាត់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដូចខាងក្រោម៖

- ចំនួន៧.៥ (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និង
- ចំនួន៧.៥ (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។

ចំពោះកម្មករនិយោជិតដែលបានលាឈប់ពីការងារ នឹងមិនត្រូវទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់នោះទេ។

ការរំលឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានទទួលស្គាល់ជាចំណាយទាំងអស់នៅក្នុងឆ្នាំ២០១៨។

ប្រកាសនេះ ក៏ត្រូវឲ្យធនាគារទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅដល់កម្មករនិយោជិតសម្រាប់ការបម្រើការងារចាប់ពីឆ្នាំ២០១៩តទៅ ដោយការទូទាត់នោះមានចំនួនស្មើនឹង ១៥ថ្ងៃក្នុង ១ឆ្នាំនៃប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំ ហើយត្រូវទូទាត់ក្នុងចំនួន៧.៥ថ្ងៃនៅក្នុងខែមិថុនា និងខែធ្នូ នៃឆ្នាំនីមួយៗ។ អតីតភាពការងារនេះត្រូវបានបញ្ចូលក្នុងកំឡុងពេលដែលកម្មករនិយោជិតបម្រើការងារ។

សម្រាប់កម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានចំណែកកំណត់ តម្រូវឲ្យទទួលបាននូវប្រាក់បំណាច់យ៉ាងតិចណាស់ស្មើនឹង ៥%នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតនោះ បានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា។

២.១៤ ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលពីការប្រាក់ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្ក។ ចំពោះឥណទានដែលបានចាត់ថ្នាក់ថាមិនដំណើរការការកត់ត្រាចំណូលពីការប្រាក់ត្រូវបានព្យួររហូតដល់មានសំណងជាសាច់ប្រាក់វិញ។ ការប្រាក់លើឥណទានត្រូវបានគណនា ដោយប្រើវិធីសាស្ត្រថយចុះនៃសមតុល្យប្រាក់ដើមដែលនៅសល់រៀងរាល់ខែ។

កម្រៃលើកិច្ចសន្យា ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលឥណទានត្រូវបានផ្តល់ឲ្យទៅអតិថិជន។

កម្រៃសេវាកម្ម ត្រូវបានទទួលស្គាល់ នៅពេលដែលសេវាកម្មត្រូវបានបំពេញ ។

២.១៥ ចំណាយលើការប្រាក់

ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ក ។

២.១៦ ភតិសន្យា

ការជួលដែលចំណែកភាគច្រើននៃហានិភ័យ និងផលប្រយោជន៍នៃកម្មសិទ្ធិ ត្រូវបានរក្សាទុកដោយភតិបត្តិប្រកាសចាត់ថ្នាក់ជាការជួលតាមកិច្ចសន្យាប្រតិបត្តិការ។ ថ្លៃឈ្នួលដែលបានបង់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមពេលកំណត់នៃការជួល។ កិច្ចសន្យាភតិសន្យាមិនត្រូវបានទទួលស្គាល់ជាបំណុលរហូតដល់ធនាគារមានកាតព្វកិច្ចក្នុងការទូទាត់សង។

២.១៧ ពន្ធលើប្រាក់ចំណេញ និង ពន្ធពន្យារ

ពន្ធលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងទុកថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តមួយផ្នែកនៃការិយបរិច្ឆេទរបាយការណ៍ជាមួយនឹងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងប្រើសម្រាប់ការគិតពន្ធ។ ចំនួននៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើការរំពឹងទុកថានឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធដែលបានកំណត់នៅកាលបរិច្ឆេទរបាយការណ៍។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់ដើម្បីកាត់កងជាមួយនឹងភាពខុសគ្នាបណ្តោះអាសន្ន។ ទ្រព្យសកម្មពន្ធពន្យារត្រូវបានពិនិត្យឡើងវិញរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីដែលមិនអាចមានអត្ថប្រយោជន៍ពន្ធអាចទទួលបាន។

២.១៨ ការបែងចែកភាគលាភ

ការបែងចែកភាគលាភ ទៅដល់ម្ចាស់ភាគហ៊ុនរបស់ធនាគារត្រូវបានទទួលស្គាល់ជាបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលភាគលាភនោះត្រូវបានអនុម័តដោយភាគទុនិក។

២.១៩ ការបង្កត់លេខ

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក និងខ្ទង់ពាន់សម្រាប់ប្រាក់រៀល។

៣. ការប៉ាន់ស្មាន និងការវិនិច្ឆ័យលើគណនេយ្យសំខាន់ៗ

៣.១ ប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនច្បាស់លាស់

ធនាគារធ្វើការប៉ាន់ស្មាន និងសន្មត ដែលប៉ះពាល់លើតួលេខនៃទ្រព្យសកម្មនិងបំណុល។ ការប៉ាន់ស្មាន និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍នាពេលកន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុកអំពីហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

(ក) សំវិធានធនលើហ្វូស៊ីលីធី

ធនាគារធ្វើសំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យដោយផ្អែកលើកម្រិត នៃសំវិធានធនដែលជាតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ឬសំវិធានធនដែលមានហានិភ័យ 100% នៃឥណទានដែលហួសកាលកំណត់សង 79 ថ្ងៃឬលើសពីនេះ។ អ្នកគ្រប់គ្រង

៣. ការប៉ាន់ស្មាន និងការវិនិច្ឆ័យលើគណនេយ្យសំខាន់ៗ (ត)

៣.១ ប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនច្បាស់លាស់ (ត)

(ក) សំវិធានធនលើហ្វូស៊ីលីពី (ត)

ជឿជាក់ថានឹងអាចឆ្លុះបញ្ចាំងពីសំវិធានធនដែលចាំបាច់ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងចរិកលក្ខណៈនៃប្រតិបត្តិការរបស់ធនាគារ។

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន ត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមលទ្ធភាពនៃការទូទាត់សងរបស់សមភាគី។ លទ្ធភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុន លក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរសាច់ប្រាក់នាពេលអនាគត លទ្ធភាព និងការតាំងចិត្តសងរបស់កូនបំណុល ស្ថានភាពហិរញ្ញវត្ថុ និងគុណភាពនៃឯកសារ ដែលប្រមូលបាន។

ចំនួនថ្ងៃដែលហួសកាលកំណត់សងក៏ត្រូវបានយកមករាប់បញ្ចូលដែរ។ សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យអប្បបរមាត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានកំណត់។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានកំណត់ថា ការបាត់បង់នឹង កើតមានឡើងច្រើនជាងតម្រូវការអប្បបរមានោះ សំវិធានធនបន្ថែមនឹងត្រូវបានធ្វើឡើង។

បន្ថែមពីលើនេះ ប្រកាសនេះក៏តម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធ្វើសំវិធានធនទៅលើ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែល

បានកត់ត្រាក្នុងតារាងតុល្យការ ឬក្រៅតារាងតុល្យការ ដែលធ្វើឲ្យកើនឡើងនូវហានិភ័យនៃឥណទាន។

(ខ) ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធ ត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលមានលក្ខណៈមិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ជាទូទៅ មានការបកស្រាយខុសៗគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងដៃគូសម្បត្តិផ្សេងៗគ្នា។ ពន្ធត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើនរូប ដែលបានទទួលសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ និងការប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះអាចធ្វើឲ្យមានការប៉ះពាល់ដល់ការបង់ពន្ធរបស់ធនាគារជាសារវន្ត។ គណៈគ្រប់គ្រងជឿជាក់ថាពួកគេបានយល់ដឹងច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេចំពោះច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណា អាជ្ញាធរដែលពាក់ព័ន្ធ ប្រហែលជាមានការបកស្រាយផ្សេងៗគ្នា ហើយផលប៉ះពាល់អាចមានជាសារវន្ត។

៣.២ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

មិនមានការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងដោយគណៈគ្រប់គ្រងក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យដែលមានឥទ្ធិពលជាសារវន្តទៅលើចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក្រៅពីការប៉ាន់ស្មាន ដែលបានរៀបរាប់ខាងលើឡើយ។

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	340,314	1,367,382	242,884	980,523
ប្រាក់រៀល	85,819	344,820	-	-
	426,133	1,712,202	242,884	980,523

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	13,829	55,565	12,384	49,994
ប្រាក់តម្កល់ធានាលើដើមទុន *	1,000,000	4,018,000	625,000	2,523,125
	1,013,829	4,073,565	637,384	2,573,119

* ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ-7-00-05 ចុះថ្ងៃទី 11 ខែ មករា ឆ្នាំ 2000 ស្តីពីអាជ្ញាប័ណ្ណនៃធនាគារឯកទេស ធនាគារឯកទេសត្រូវរក្សាទុកប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា ចំនួន 5% នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះមិនអាចត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបាននោះទេ ហើយនឹងត្រូវបង្វិលឲ្យធនាគារវិញនៅពេលដែលក្រុមហ៊ុន ស្ម័គ្រចិត្ត បញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់តាមអត្រាចន្លោះ ពី 0.46% ទៅ 0.62% ក្នុងមួយឆ្នាំ (2017: 0.32% to 0.36%)។

៦. សមតុល្យនៅធនាគារនានា

ប្រាក់បញ្ញើគឺជាគណនីចរន្ត ដែលដាក់ជាប្រាក់ដុល្លារអាមេរិកនៅធនាគារក្នុងស្រុក និងមិនទទួលបាន ការប្រាក់ នោះទេ។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារក្នុងស្រុក				
គណនីចរន្ត	1,909,872	7,673,866	1,381,845	5,578,509
ធនាគារក្រៅស្រុក				
គណនីចរន្ត	565,218	2,271,046	734,687	2,965,931
	2,475,090	9,944,912	2,116,532	8,544,440
សំវិធានធនសម្រាប់សមតុល្យនៅធនាគារនានា	(24,751)	(99,450)	-	-
សមតុល្យនៅធនាគារនានា-សុទ្ធ	2,450,339	9,845,462	2,116,532	8,544,440

បម្រែបម្រួលនៃសំវិធានធនសម្រាប់សមតុល្យនៅធនាគារនានាមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី 1 ខែ មករា	-	-	-	-
សំវិធានធនក្នុងឆ្នាំ	24,751	99,450	-	-
នាថ្ងៃទី 31 ខែ ធ្នូ	24,751	99,450	-	-

សមតុល្យនៅធនាគារនាដុលនាត្រូវបានវិភាគដូចខាងក្រោម៖

តាមរូបិយប័ណ្ណ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	2,220,222	8,920,852	2,116,532	8,544,440
ប្រាក់រៀល	254,868	1,024,060	-	-
	2,475,090	9,944,912	2,116,532	8,544,440

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានឯកត្តជន	67,165,775	269,872,084	37,276,190	150,483,979
	67,165,775	269,872,084	37,276,190	150,483,979
សំវិធានធនសម្រាប់ឥណទានអាក្រក់ និង ជាប់សង្ស័យ				
សំវិធានធនជាក់លាក់	(816,825)	(3,282,002)	(728,384)	(2,940,486)
សំវិធានធនទូទៅ	(648,479)	(2,605,590)	(591,518)	(2,387,958)
	(1,465,304)	(5,887,592)	(1,319,902)	(5,328,444)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	65,700,471	263,984,492	35,956,288	145,155,535

បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី 1 ខែ មករា	1,319,902	5,328,444	1,170,485	4,725,249
សំវិធានធនក្នុងឆ្នាំ	1,340,777	5,387,242	1,406,989	5,680,015
ការលុបចេញ	(1,195,375)	(4,803,017)	(1,257,572)	(5,076,820)
លំអៀងលើការប្តូររូបបិយប័ណ្ណ	-	(25,077)	-	-
នាថ្ងៃទី 31 ខែ ធ្នូ	1,465,304	5,887,592	1,319,902	5,328,444

ឥណទានដុលត្រូវបានវិភាគមានដូចខាងក្រោម៖

(ក) តាមចំណាត់ថ្នាក់ឥណទាន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពុំមានការធានា *				
ឥណទានស្តង់ដារ	64,677,508	259,874,227	35,094,851	141,677,913
ឥណទានឃ្លាំមើល	1,069,388	4,296,801	938,170	3,787,392
ឥណទានក្រោមស្តង់ដារ	405,657	1,629,930	374,774	1,512,963
ឥណទានជាប់សង្ស័យ	619,219	2,488,022	462,116	1,865,562
ឥណទានបាត់បង់	394,003	1,583,104	406,279	1,640,149
	67,165,775	269,872,084	37,276,190	150,483,979

* ឥណទានដែលពុំមានការធានាគឺជាឥណទានដែលពុំមានវត្តមាន។

៧. ឥណទានផ្តល់ដល់អតិថិជន (ត)

(ខ) តាមកាលកំណត់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល 1 ខែ	11,474,169	46,103,211	13,902,335	56,123,726
1 ខែ ទៅ 3 ខែ	1,762,224	7,080,616	705,832	2,849,444
3 ខែ ទៅ 12 ខែ	17,996,059	72,308,165	9,213,837	37,196,260
ពី 1 ឆ្នាំទៅ 5 ឆ្នាំ	35,430,060	142,357,981	13,095,875	52,868,047
លើសពី 5 ឆ្នាំ	503,263	2,022,111	358,311	1,446,502
	67,165,775	269,872,084	37,276,190	150,483,979

(គ) តាមផ្នែកសេដ្ឋកិច្ច

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	20,696,037	83,156,677	9,454,787	38,168,975
ការទិញយានយន្តដោយបង់រំលស់	19,216,601	77,212,303	12,243,672	49,427,704
ការទិញបង់រំលស់ទូទៅ	14,980,003	60,189,652	7,958,063	32,126,700
កាតឥណទាន	11,152,961	44,812,597	5,517,618	22,274,624
កសិកម្ម	1,120,173	4,500,855	2,102,050	8,485,976
	67,165,775	269,872,084	37,276,190	150,483,979

(ឃ) តាមរូបិយប័ណ្ណ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	67,000,773	269,209,106	37,276,190	150,483,979
ប្រាក់រៀល	165,002	662,978	-	-
	67,165,775	269,872,084	37,276,190	150,483,979

នៅថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2016 ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ ធ7-016-334 ស្តីពីការផ្តល់ឥណទានជាប្រភេទប្រាក់ជាតិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលប្រកាសនេះតម្រូវឲ្យគ្រប់គ្រឹះស្ថានទាំងអស់ មានឥណទានជាប្រភេទប្រាក់ជាតិ (រៀល) យ៉ាងតិច 10% នៃសំណុំឥណទានសរុប។ ធនាគារ តម្រូវឲ្យអនុវត្តប្រកាសនេះឲ្យបានពេញលេញ យ៉ាងយូរត្រឹម ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019។

(ង) តាមនិវាសនដ្ឋាន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	67,165,775	269,872,084	37,276,190	150,483,979

៧. ឥណទានផ្តល់ដល់អតិថិជន (ត)

(ច) តាមទំនាក់ទំនង

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជនខាងក្រៅ	66,599,002	267,594,790	37,072,892	149,663,265
ឥណទានផ្តល់ដល់បុគ្គលិក	566,773	2,277,294	203,298	820,714
	67,165,775	269,872,084	37,276,190	150,483,979

(ឆ) តាមហានិភ័យ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនមែនជាហានិភ័យធំ	67,165,775	269,872,084	37,276,190	150,483,979

(ជ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
ឥណទានឯកត្តជន	0% - 43.80%	7.08% - 43.80%

៨. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទទួល	1,589,223	6,385,496	868,799	3,507,340
គណនីត្រូវទទួល	1,189,147	4,777,993	724,153	2,923,406
ប្រាក់បង់មុន និងប្រាក់តម្កល់	844,933	3,394,941	502,458	2,028,423
ចំណាយបង់មុន	289,107	1,161,632	93,660	378,105
ផ្សេងៗ	329,424	1,323,627	133,163	537,581
	4,241,834	17,043,689	2,322,233	9,374,855

៩. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ អាគារជួល	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និងបរិក្ខារ កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1,534,970	217,808	377,770	1,654,227	366,207	4,150,982
ការទិញបន្ថែម	219,459	60,952	115,734	130,423	29,178	555,746
ផ្ទេរ	76,981	-	38,984	249,836	(365,801)	-
ការលុបចោល	(61,844)	(2,871)	(25,817)	(4,963)	-	(95,495)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1,769,566	275,889	506,671	2,029,523	29,584	4,611,233
ដក៖ រំលស់បង្គរ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	(804,802)	(127,911)	(176,447)	(824,646)	-	(1,933,806)
រំលស់ក្នុងឆ្នាំ	(347,210)	(46,642)	(133,575)	(374,806)	-	(902,233)
ការលុបចោល	61,171	2,763	25,717	4,025	-	93,676
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	(1,090,841)	(171,790)	(284,305)	(1,195,427)	-	(2,742,363)
តម្លៃយោង						
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	678,725	104,099	222,366	834,096	29,584	1,868,870
សមមូលនឹងពាន់រៀល	2,727,117	418,270	893,467	3,351,398	118,868	7,509,120

	ការកែលម្អ អាគារជួល	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និងបរិក្ខារ កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	1,173,279	186,818	182,449	1,033,594	-	2,576,140
ការទិញបន្ថែម	476,986	30,990	199,319	620,633	366,207	1,694,135
ការលុបចោល	(115,295)	-	(3,998)	-	-	(119,293)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	1,534,970	217,808	377,770	1,654,227	366,207	4,150,982
ដក៖ រំលស់បង្គរ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	(683,503)	(74,331)	(91,371)	(535,808)	-	(1,385,013)
រំលស់ក្នុងឆ្នាំ	(236,594)	(53,580)	(89,074)	(288,838)	-	(668,086)
ការលុបចោល	115,295	-	3,998	-	-	119,293
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	(804,802)	(127,911)	(176,447)	(824,646)	-	(1,933,806)
តម្លៃយោង						
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	730,168	89,897	201,323	829,581	366,207	2,217,176
សមមូលនឹងពាន់រៀល	2,947,688	362,914	812,741	3,349,018	1,478,379	8,950,740

១០. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ	កម្មវិធីកំពូលទ័រ កំពុងតម្លើង	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី១ ខែ មករា ឆ្នាំ 2018	3,291,708	524,778	3,816,486
ការទិញបន្ថែម	42,798	550,620	593,418
ផ្ទេរ	1,047,445	(1,047,445)	-
ការលុបចោល	(8,067)	-	(8,067)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	4,373,884	27,953	4,401,837
ដក៖ រំលស់បង្គរ			
នាថ្ងៃទី១ ខែ មករា ឆ្នាំ 2018	(1,625,643)	-	(1,625,643)
រំលស់ក្នុងឆ្នាំ	(320,497)	-	(320,497)
ការលុបចោល	8,067	-	8,067
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	(1,938,073)	-	(1,938,073)
តម្លៃយោង			
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	2,435,811	27,953	2,463,764
សមមូលនឹងពាន់រៀល	9,787,089	112,315	9,899,404
ថ្លៃដើម			
នាថ្ងៃទី១ ខែ មករា ឆ្នាំ 2017	3,266,213	-	3,266,213
ការទិញបន្ថែម	25,495	524,778	550,273
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	3,291,708	524,778	3,816,486
ដក៖ រំលស់បង្គរ			
នាថ្ងៃទី១ ខែ មករា ឆ្នាំ 2017	(976,619)	-	(976,619)
រំលស់ក្នុងឆ្នាំ	(649,024)	-	(649,024)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	(1,625,643)	-	(1,625,643)
តម្លៃយោង			
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	1,666,065	524,778	2,190,843
សមមូលនឹងពាន់រៀល	6,725,904	2,118,529	8,844,433

១១. បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទូទាត់ឲ្យអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់	1,400,817	5,628,483	874,826	3,531,673
ចំណាយបង្គរ	247,605	994,877	141,556	571,462
ប្រាក់បង់មុនពីអតិថិជន	165,963	666,839	88,511	357,319
បំណុលពន្ធផ្សេងៗ	121,502	488,195	74,587	301,108
ការប្រាក់ត្រូវបង់	112,753	453,042	74,409	300,389
ការប្រាក់ព្យួរទុក	39,543	158,884	32,583	131,538
ផ្សេងៗ	297,111	1,193,791	232,547	938,791
	2,385,294	9,584,111	1,519,019	6,132,280

១២. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារសុទ្ធ

ទ្រព្យសកម្ម និងបំណុលពន្ធពន្យារ ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ និងស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងរួចហើយមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារជាទ្រព្យសកម្ម	330,815	1,329,215	246,414	994,774
ពន្ធពន្យារជាបំណុល	-	-	(521)	(2,104)
	330,815	1,329,215	245,893	992,670

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសុទ្ធ មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 1 ខែ មករា	245,893	992,670	200,776	810,533
ផ្ទេរចូលក្នុងទៅរបាយការណ៍លទ្ធផល	84,922	341,217	39,933	161,209
ការធ្វើវិសោធនកម្មលើពន្ធពីឆ្នាំមុន	-	-	5,184	20,928
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4,672)	-	-
	330,815	1,329,215	245,893	992,670

ទ្រព្យសកម្ម/(បំណុល) ពន្ធពន្យារមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សិទ្ធិធនធានលើហ្វាស៊ីលីតឺ	141,062	566,787	123,933	500,318
រំលស់	71,404	286,901	71,437	288,391
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	60,343	242,458	37,702	152,203
កាតព្វកិច្ចលើអត្ថប្រយោជន៍របស់និយោជិត	35,556	142,864	-	-
ជំពាក់បង្គរទៅសម្ព័ន្ធព្យាបាល	12,806	51,455	-	-
ប្រាក់ឧបត្ថម្ភបង្គរ	9,259	37,203	13,342	53,862
ខាត/(ចំណេញ) ពីលំអៀងអត្រាប្តូរប្រាក់	385	1,547	(521)	(2,104)
	330,815	1,329,215	245,893	992,670

(ខ) បំណុលពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 1 ខែ មករា	17,481	70,571	139,195	561,930
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	511,414	2,054,861	118,390	477,940
ពន្ធដែលបានបង់	(164,263)	(660,009)	(245,288)	(990,228)
ការធ្វើវិសោធនកម្មលើពន្ធពីឆ្នាំមុន	-	-	5,184	20,929
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(332)	-	-
នៅថ្ងៃទី 31 ខែ ធ្នូ	364,632	1,465,091	17,481	70,571

១២. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) បំណុលពន្ធលើប្រាក់ចំណេញ (ត)

អនុលោមទៅតាមច្បាប់ពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ដោយកំណត់យកចំនួនពន្ធ ត្រូវបង់ណាដែលធំជាង ។

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	511,414	2,054,861	118,390	477,940
ពន្ធពន្យារ	(84,922)	(341,216)	(39,933)	(161,209)
នាថ្ងៃទី 31 ខែ ធ្នូ	426,492	1,713,645	78,457	316,731

ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និងចំណេញគណនេយ្យមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនបង់ពន្ធ	1,819,079	7,309,059	154,674	624,418
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	363,816	1,461,813	30,935	124,885
ចំណាយមិនអាចកាត់កងបាន	62,676	251,832	41,815	168,807
កង្វះសំវិធានធននៅការិយាល័យច្នៃមុខ	-	-	5,184	20,928
ផលប៉ះពាល់លើសមតុល្យពន្ធពន្យារ	-	-	523	2,111
ចំណាយពន្ធលើប្រាក់ចំណេញ	426,492	1,713,645	78,457	316,731

ការបង់ពន្ធរបស់ធនាគារត្រូវបានត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ។ ដោយសារការអនុវត្តច្បាប់ពន្ធ និងបទបញ្ជាផ្សេងៗចំពោះប្រភេទប្រតិបត្តិការផ្សេងៗអាចប្រែប្រួលទៅតាមការបកស្រាយខុសៗគ្នា ចំនួនដែលត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរនៅពេលក្រោយ តាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

១៣. ប្រាក់កម្ចី

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី 1 ខែ មករា	30,700,000	123,935,900	28,690,000	115,821,530
កម្ចីក្នុងឆ្នាំ	31,100,000	124,959,800	22,700,000	91,639,900
ការទូទាត់សងក្នុងឆ្នាំ	(7,800,000)	(31,340,400)	(20,690,000)	(83,525,530)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(583,300)	-	-
នាថ្ងៃទី 31 ខែ ធ្នូ	54,000,000	216,972,000	30,700,000	123,935,900

ប្រាក់កម្ចីទាំងនេះ ជាប្រាក់កម្ចីពីធនាគារនៅបរទេស ដែលមានអត្រាការប្រាក់ពី 2.29% ទៅ 3.78% ក្នុងមួយឆ្នាំ (ឆ្នាំ2017 គឺ ពី2.14% to 3.30%)។

ចំណាយការប្រាក់ក្នុងឆ្នាំមានចំនួន 1,146,505 ដុល្លារអាមេរិក (ឆ្នាំ2017 គឺ 686,891 ដុល្លារអាមេរិក)។

១៣. ប្រាក់កម្ចី (ត)

ប្រាក់កម្ចី ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

(ក) តាមរូបិយប័ណ្ណ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	54,000,000	216,972,000	30,700,000	123,935,900

(ខ) តាមកាលកំណត់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តិចជាងឬស្មើ១ខែ	-	-	10,000,000	40,370,000
1 ទៅ 3ខែ	5,000,000	20,090,000	6,700,000	27,047,900
3 ទៅ 12ខែ	33,000,000	132,594,000	14,000,000	56,518,000
លើស12ខែ	16,000,000	64,288,000	-	-
	54,000,000	216,972,000	30,700,000	123,935,900

១៤. កាតព្វកិច្ចផលប្រយោជន៍របស់និយោជិត

កាតព្វកិច្ចផលប្រយោជន៍របស់និយោជិត បង្ហាញពីកាតព្វកិច្ចនៃការទូទាត់ប្រាក់បំណាច់អតីតភាពការងាររបស់និយោជិត អនុលោមទៅតាមប្រកាសស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ ២០១៨។

បម្រែបម្រួលនៃកាតព្វកិច្ចមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 1 ខែ មករា	-	-	-	-
ចំណាយក្នុងឆ្នាំ	177,778	714,312	-	-
ការទូទាត់ក្នុងឆ្នាំ	-	-	-	-
នៅថ្ងៃទី 31 ខែ ធ្នូ	177,778	714,312	-	-

១៥. ដើមទុន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនដែលបានចុះបញ្ជី និងបានបង់				
1 ដុល្លារអាមេរិកក្នុងមួយហ៊ុន	20,000,000	80,360,000	12,500,000	50,462,500

ព័ត៌មានលម្អិតអំពីដើមទុនមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	% នៃភាពជាម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន1 ដុល្លារអាមេរិកក្នុងមួយហ៊ុន	% នៃភាពជាម្ចាស់កម្មសិទ្ធិ	ចំនួនភាគហ៊ុន1 ដុល្លារអាមេរិកក្នុងមួយហ៊ុន
AEON Thana Sinsap (Thailand) Public Company Limited	50%	10,000,000	80%	10,000,000
AEON Financial Service Co., Ltd.	50%	10,000,000	20%	2,500,000
	100%	20,000,000	100%	12,500,000

យោងតាមប្រកាស ធ៧-០១៦-១១៧ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦ លើ "ដើមទុនអប្បបរមាចុះបញ្ជីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ" ធនាគារឯកទេស បង្កើតក្រោមរូបភាព ជាក្រុមហ៊ុនក្នុងស្រុក ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ៦០ ប៊ីលានរៀល (សមមូលនឹង ១៥ លាន ដុល្លារអាមេរិក) ។ ធនាគារត្រូវឱ្យបំពេញតាមការតម្រូវនេះយ៉ាងយូរ ២ ឆ្នាំគិតពីកាលបរិច្ឆេទនៃប្រកាសនេះ។ នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញសវាចរណែនាំលេខ ធ៧-០១៦-០០៣ ស្តីពីការអនុវត្តប្រកាសស្តីពីដើមទុនចុះបញ្ជីអប្បបរមារបស់គ្រឹះស្ថានធនាគារ និង

ហិរញ្ញវត្ថុត្រូវឱ្យធនាគារត្រូវបង្កើនដើមទុនចុះបញ្ជីអប្បបរមា ឱ្យបានយ៉ាងតិចពាក់កណ្តាលនៃដើមទុនដែលត្រូវបំពេញ បន្ថែមយ៉ាងយូរត្រឹមដំណាច់ខែ មីនា ឆ្នាំ ២០១៧ និងបង្កើនដើមទុនឱ្យបានគ្រប់ចំនួនយ៉ាងយូរបំផុតត្រឹម ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ។

នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីកំឡើងដើមទុនពី ចំនួន ១២.៥ លាន ដុល្លារអាមេរិកទៅ ២០ លានដុល្លារអាមេរិក។ វិសោធនកម្មលើលក្ខន្តិកៈរបស់ធនាគារត្រូវបានអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨។

១៦. ចំណូលពីការប្រាក់

	ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន	13,773,777	55,343,036	9,480,127	38,271,273
សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ	49,466	198,754	35,315	142,567
ប្រាក់តម្កល់ធានាលើដើមទុន	12,580	50,547	2,268	9,155
	13,835,823	55,592,337	9,517,710	38,422,995

១៧. ចំណូលកម្រៃជើងសារ និងផ្សេងៗ

	ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃលើចំណាយទូទាត់សង	597,133	2,399,280	270,444	1,091,782
កម្រៃពីការដាក់ពិន័យ	318,685	1,280,476	204,449	825,361
កម្រៃស្នើសុំឥណទាន	292,025	1,173,356	160,655	648,564
កម្រៃផ្សេងៗ	387,668	1,557,651	195,267	788,293
	1,595,511	6,410,763	830,815	3,354,000

១៨. ចំណូលប្រតិបត្តិការផ្សេងៗ

	ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលបានវិញនូវឥណទានដែលបានលុបចោលពីមុន	157,518	632,907	12,827	51,782
ចំណេញឬខាតពីអត្រាប្តូរប្រាក់-សុទ្ធ	337	1,354	(3,527)	(14,238)
	157,855	634,261	9,300	37,544

១៩. ចំណាយលើបុគ្គលិក

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងប្រាក់ឈ្នួល	4,312,453	17,327,436	3,175,355	12,818,908
ចំណាយលើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	177,778	714,312	-	-
ចំណាយលើការបណ្តុះបណ្តាល	100,520	403,889	106,462	429,787
ចំណាយលើការជួលផ្ទះសម្រាប់ បុគ្គលិក	83,979	337,428	79,177	319,638
ចំណាយថ្នាំពេទ្យ	9,634	38,709	10,544	42,566
ផ្សេងៗ	127,872	513,790	60,786	245,393
	4,812,236	19,335,564	3,432,324	13,856,292

២០. រំលស់

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យ និងបរិក្ខារ	902,233	3,625,171	668,085	2,697,058
រំលស់ទ្រព្យសកម្មអរូបី	320,497	1,287,758	649,025	2,620,115
	1,222,730	4,912,929	1,317,110	5,317,173

២១. ចំណាយប្រតិបត្តិការផ្សេងៗ

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយលើការជួសជុល និងថែទាំ	1,363,444	5,478,318	565,093	2,281,280
ចំណាយលើផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	721,610	2,899,429	422,044	1,703,794
ចំណាយលើការជួលការិយាល័យ	482,284	1,937,817	455,658	1,839,491
ចំណាយលើផ្នែកទំនាក់ទំនង	382,991	1,538,858	271,410	1,095,682
ចំណាយលើសេវាវិជ្ជាជីវៈ	340,806	1,369,359	88,338	356,621
ចំណាយលើការធ្វើដំណើរ	336,862	1,353,512	270,345	1,091,383
ចំណាយលើសម្ភារៈការិយាល័យ	320,072	1,286,049	240,848	972,303
ចំណាយលើការជួលយានយន្ត	283,012	1,137,142	213,408	861,528
ចំណាយពន្ធ និងអាជ្ញាប័ណ្ណ	209,273	840,859	161,452	651,782
ចំណាយលើកាតព្វកិច្ច និង ប្រតិបត្តិការទូទាត់ ATM	247,602	994,865	148,524	599,591
ចំណាយលើការគ្រប់គ្រង	123,648	496,818	114,473	462,127
ចំណាយលើថ្លៃទឹកភ្លើង	122,877	493,720	101,979	411,689
ចំណាយលើធានារ៉ាប់រង	109,319	439,244	75,334	304,123
ការខាតលើការលុបចោលទ្រព្យ និងបរិក្ខារ	1,138	4,572	-	-
ចំណាយផ្សេងៗ	178,173	715,898	230,931	932,268
	5,223,111	20,986,460	3,359,837	13,563,662

២២. សំវិធានធនលើហ្វានស៊ីលីធី

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនលើសមតុល្យនៅធនាគារនានា (កំណត់សម្គាល់លេខ 6)	24,751	99,450	-	-
សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ (កំណត់សម្គាល់លេខ 7)	1,340,777	5,387,242	1,406,989	5,680,015
	1,365,528	5,486,692	1,406,989	5,680,015

២៣. ភាគលាភ

នៅក្នុងកំឡុងឆ្នាំនេះ ម្ចាស់ភាគហ៊ុនបានចេញសេចក្តីសម្រេចអនុម័តលើការបង់ភាគលាភសរុបចំនួន 1,149,950 ដុល្លារអាមេរិក (ឆ្នាំ2017 ពុំមានទេ) ហើយភាគលាភទាំងអស់ត្រូវបានបង់គ្រប់ចំនួន។

២៤. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់ការបង្ហាញក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	426,133	1,712,202	242,884	980,523
គណនីចរន្តនៅធនាគារជាតិនៃកម្ពុជា	13,829	55,565	12,384	49,994
សមតុល្យនៅធនាគារនានា	2,475,090	9,944,912	2,116,532	8,544,441
	2,915,052	11,712,679	2,371,800	9,574,958

២៥. ភតិសន្យា និងយថាភាព

(ក) កិច្ចសន្យាភតិសន្យាប្រតិបត្តិការ

ធនាគារជួលអគារការិយាល័យ ក្រោមភតិសន្យាប្រតិបត្តិការដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសពី 1ឆ្នាំ	625,477	2,513,167	387,580	1,564,660
លើសពី 1ឆ្នាំ តែមិនលើសពី5ឆ្នាំ	1,955,678	7,857,914	225,490	910,303
លើសពី5ឆ្នាំ	74,178	298,047	-	-
	2,655,333	10,669,128	613,070	2,474,963

(ខ) កិច្ចសន្យាឥណទាន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រិតឥណទានដែលមិនទាន់បាន ប្រើប្រាស់	18,933,666	76,075,470	6,978,595	28,172,588

(គ) កិច្ចសន្យាចំណាយមូលធន

ការចំណាយមូលធនដែលបានចុះកិច្ចសន្យានៅកាលបរិច្ឆេទនៃរបាយការណ៍នេះ ប៉ុន្តែមិនទាន់បានកើតឡើងមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសពី 1 ឆ្នាំ	-	-	787,470	3,179,016

២៦. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាលមានដូចខាងក្រោម៖

ទំនាក់ទំនង

ភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមេ

ក្រុមហ៊ុនដែលមានកម្មសិទ្ធិ និងការគ្រប់គ្រងភាគច្រើនលើធនាគារ

ក្រុមហ៊ុនសម្ព័ន្ធព្យាបាល

ក្រុមហ៊ុនដែលនៅក្នុងក្រុមហ៊ុនមេតែមួយរបស់ធនាគារ

គណៈគ្រប់គ្រងសំខាន់ៗ

អ្នកដែលមានអំណាច និងការទទួលខុសត្រូវសម្រាប់ការរៀបចំផែនការ ដឹកនាំ និងត្រួតពិនិត្យ សកម្មភាពរបស់ធនាគារផ្ទាល់ ឬមិនផ្ទាល់ រួមទាំងនាយក (មិនថានាយកប្រតិបត្តិឬក៏នាយកមិនប្រតិបត្តិ)របស់ធនាគារ។

(ក) សមតុល្យជាមួយនិងសម្ព័ន្ធព្យាបាល

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនត្រូវទទួល				
ក្រុមហ៊ុនមេ	15,681	63,006	890	3,593
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	2,247	9,028	13,117	52,953
គណៈគ្រប់គ្រងសំខាន់ៗ	71,824	288,589	37,900	153,002
ការប្រាក់ត្រូវទទួលពីគណៈគ្រប់គ្រងសំខាន់ៗ	355	1,426	290	1,171
ចំនួនដែលត្រូវបង់				
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	175,764	706,220	66,573	268,755

គណនីត្រូវបង់ទៅសម្ព័ន្ធព្យាបាល គឺពុំមានការធានា និងគ្មានការប្រាក់ ហើយគ្មានកាលកំណត់ជាក់លាក់ក្នុងការទូទាត់សងឡើយ ។

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេ				
ការទូទាត់ជំនួសដោយធនាគារ	15,944	64,063	-	-
ការទូទាត់ជំនួសឲ្យធនាគារ	8,892	35,728	-	-
ការបង់ភាគលាភ	1,149,950	4,620,499	-	-
ការទិញទំនិញ និងសេវាកម្ម	153,351	616,164	99,818	77
ចំណាយលើការគ្រប់គ្រង	123,648	496,818	114,473	462,127
ចំណាយអាជ្ញាប័ណ្ណ	87,328	350,884	-	-
ចំណាយលើការធានា	75,693	304,134	-	-
ចំណាយទូទាត់សង	-	-	1,142	4,610
ក្រុមហ៊ុនសម្ព័ន្ធព្យាបាល				
ការទូទាត់បំណុលរបស់អតិថិជន	904,944	3,636,065	582,890	2,353,127
ការលក់ទំនិញ	57,124	229,524	-	-
ការទូទាត់ជំនួសដោយធនាគារ	4,566	18,346	-	-
ការទិញទ្រព្យសកម្មអរូបី	1,034,808	4,157,859	690,961	2,789,410
ប្រាក់កម្រៃរបស់គណៈគ្រប់គ្រង	629,631	2,529,857	940,085	3,795,123
ទំនិញ និងសេវាកម្មដែលទទួលបាន	453,641	1,822,730	383,864	1,549,659
ចំណាយការជួល	148,917	598,349	65,292	263,584

	ចំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ចំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការផ្តល់សេវា	-	-	30,572	123,419
គណៈគ្រប់គ្រងសំខាន់ៗ				
ចំណូលការប្រាក់	3,403	13,673	1,102	4,449

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

ចំណាយ រួមបញ្ចូលទាំង អត្ថប្រយោជន៍របស់អភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗក្នុងការិយបរិច្ឆេទ មានចំនួន 667,749ដុល្លារអាមេរិក (ឆ្នាំ2017គឺ 477,920 ដុល្លារអាមេរិក) ។

២៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ធនាគារ ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមទាំងហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ អាជីវកម្មតែងតែប្រឈមមុខនឹងហានិភ័យ ហើយ ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យដែលមិនអាចជៀសបានក្នុងអាជីវកម្ម ។

ធនាគារមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាតិច្ចសន្យាប្តូររូបិយប័ណ្ណ និងការប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះទេ ដោយសារព្រះរាជាណាចក្រកម្ពុជា មិនមានទីផ្សារនិស្សន្ទនៅឡើយ ។

ធនាគារ មានគោលដៅអនុលោមតាមបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ប៉ុន្តែធនាគារទទួលស្គាល់ថា មិនទាន់បានអនុវត្តយ៉ាងពេញលេញនូវការគ្រប់គ្រងហានិភ័យតាមស្តង់ដារអន្តរជាតិនៅឡើយទេ។ ក្រុមប្រឹក្សាភិបាល បានបង្កើតផ្នែកគ្រប់គ្រង ហានិភ័យ ដើម្បីបង្កើត ប៉ារ៉ាម៉ែត្រដែលអាចឲ្យធនាគារទទួលយកហានិភ័យបាន និងតាមដានសកម្មភាពប៉ារ៉ាម៉ែត្រទាំងនោះ ។

ធនាគារកាន់កាប់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	426,133	1,712,202	242,884	980,523
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	1,013,829	4,073,565	637,384	2,573,119
សមតុល្យនៅធនាគារនានា	2,450,339	9,845,462	2,116,532	8,544,440
ឥណទានផ្តល់ដល់អតិថិជន	65,700,471	263,984,492	35,956,288	145,155,535
ទ្រព្យសកម្មផ្សេងៗ	3,113,613	12,510,497	1,752,582	7,075,174
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	72,704,385	292,126,218	40,705,670	164,328,791
បំណុលហិរញ្ញវត្ថុ				
បំណុលផ្សេងៗ	1,724,604	6,929,459	1,048,822	3,283,833
គណនីត្រូវទូទាត់សងសម្ព័ន្ធយោគី	175,764	706,220	42,783	172,715
ប្រាក់កម្ចី	54,000,000	216,972,000	30,700,000	123,935,900
បំណុលហិរញ្ញវត្ថុសរុប	55,900,368	224,607,679	31,791,605	127,392,448

(ក) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើង ដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តុលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការ គ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតរួចហើយ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបាន ត្រឹមត្រូវពីសកម្មភាព អាជីវកម្ម ធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដោយឯករាជ្យពី ផ្នែកអាជីវកម្ម និង ការត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ រួមមានការបង្កើតរចនាសម្ព័ន្ធ អង្គភាព តួនាទី និងទំនួលខុសត្រូវច្បាស់លាស់។ ការត្រួតពិនិត្យ ផ្ទៃក្នុង និងវិធានការផ្សេងៗត្រូវបានបង្កើតឡើង រួមមានការបង្កើត អ្នកដែលមានអំណាចចុះហត្ថលេខា បង្កើតការត្រួតពិនិត្យលើប្រព័ន្ធ ប៉ារ៉ាម៉ែត្រ និងការបង្កើតឲ្យមាននីតិវិធី និងការរក្សាទុកឯកសារ។ ទាំងអស់នេះត្រូវបានពិនិត្យឡើងវិញជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅ នឹងហានិភ័យប្រតិបត្តិការនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។

២៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន

ធនាគារប្រឈមទៅនឹងហានិភ័យឥណទាន ដែលជាហានិភ័យដែលអាច គឺជាផែនការនឹងធ្វើឲ្យមានការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ដោយសារតែមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។ ហានិភ័យឥណទាន គឺជាហានិភ័យដ៏សំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ការប្រឈមនឹងហានិភ័យកើតឡើងដោយសារតែការផ្តល់ឥណទាន ទៅឲ្យអតិថិជន។ ផ្នែកគ្រប់គ្រងហានិភ័យរបស់ធនាគារគឺជាអ្នកតាមដាននូវហានិភ័យឥណទាន ។

(i) ការវាស់វែងហានិភ័យឥណទាន

ធនាគារ ប៉ាន់ប្រមាណនូវកម្រិតប្រហែលនៃការខកខានមិនទូទាត់ សងបំណុលរបស់អ្នកខ្ចីម្នាក់ៗ ដោយអនុលោមតាមគោលនយោបាយ នីតិវិធី និងបទពិសោធន៍ឥណទាន។ ផ្នែកគ្រប់គ្រងហានិភ័យទទួលខុសត្រូវក្នុងការកំណត់គោលនយោបាយចំណាត់ថ្នាក់ហានិភ័យ។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានឲ្យឯកតាផ្គត់ផ្គង់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ គ្រប់គ្រងកម្រិត និងពិនិត្យការផ្តោតលើហានិភ័យឥណទាន នៅពេលដែលបានកំណត់រកឃើញ។ ហានិភ័យធំៗ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ដោយមិនឲ្យលើសពី 10% មូលនិធិធនាគារផ្ទាល់សុទ្ធ ។

ក្រោមប្រកាសលេខ ធ7-06-226 ធនាគារត្រូវបានតម្រូវ ឲ្យរក្សាអនុបាតយ៉ាងច្រើន 20% ចន្លោះពីហានិភ័យឥណទានរបស់ធនាគារ ទៅនឹងមូលនិធិ ធនាគារផ្ទាល់សុទ្ធ និង អត្ថប្រយោជន៍បុគ្គល។ បរិមាណសរុបនៃហានិភ័យឥណទាន មិនអាចលើស 300% នៃ មូលនិធិធនាគារផ្ទាល់ឡើយ។

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពនៃតម្លៃ និងការធ្វើសំវិធានធន

ធនាគារត្រូវបានតម្រូវឱ្យអនុវត្តតាមចំណាត់ក្រមឥណទាន និងសំវិធានធនអនុលោមទៅតាមប្រកាសថ្មីលេខ ធ7-017-344 ចុះថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាននិងអ៊ីមកែរមិន។ សូមមើលកំណត់សម្គាល់ 2.6 សម្រាប់ព័ត៌មានលម្អិត។

(iv) ការប្រឈមនឹងហានិភ័យឥណទាន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មក្នុងតារាងតុល្យការ				
សមតុល្យនៅធនាគារនានា	2,450,339	9,845,462	2,116,532	8,544,440
ឥណទានផ្តល់ដល់អតិថិជន	65,700,471	263,984,492	35,956,288	145,155,535
ទ្រព្យសកម្មផ្សេងៗ *	3,113,613	12,510,497	1,752,582	7,075,174
ខ្ទង់ក្រៅតារាងតុល្យការ				
កម្រិតឥណទានមិនទាន់បានប្រើប្រាស់	18,933,666	76,075,470	6,978,595	28,172,588
	<u>90,198,089</u>	<u>362,415,921</u>	<u>46,803,997</u>	<u>188,947,737</u>

តារាងខាងបង្ហាញពីសេណារីយ៉ូករណីអាក្រក់បំផុតនៃហានិភ័យឥណទានសម្រាប់ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដោយមិនរាប់បញ្ចូលឥណទានដទៃ។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យខាងលើ គឺផ្អែកលើតម្លៃពិតគណនេយ្យ។

ដូចបានបង្ហាញខាងលើ 72.84% (ឆ្នាំ2017គឺ 76.82%) នៃការប្រឈមសរុប គឺកើតឡើងពីឥណទានផ្តល់ឲ្យអតិថិជន។

គណៈគ្រប់គ្រងជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការបន្តត្រួតពិនិត្យ និងរក្សាឲ្យនៅទាបបំផុតនូវការប្រឈមនៃហានិភ័យឥណទានរបស់ធនាគារដែលបណ្តាលមកពីឥណទាន ដោយសារតែធនាគារបានរក្សានីតិវិធីវាយតម្លៃឥណទានមុននឹងសម្រេចផ្តល់ឥណទានទៅឲ្យអតិថិជន។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឲ្យអតិថិជន				
មិនហួសកាលកំណត់និងមិនទាន់ខាតបង់	64,310,209	258,398,420	35,104,537	141,717,016
ហួសកាលកំណត់និងមិនទាន់ខាតបង់	1,488,113	5,979,238	928,484	3,748,290
ខាតបង់ជាឯកត្តបុគ្គល	1,367,453	5,494,426	1,243,169	5,018,673
	<u>67,165,775</u>	<u>269,872,084</u>	<u>37,276,190</u>	<u>150,483,979</u>

២៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(iv) ការប្រឈមនឹងហានិភ័យឥណទាន (ត)

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានផ្តល់ជូនអតិថិជនដែលមិនទាន់ហួសកាលកំណត់ និងមិនទាន់ខាតបង់ មិនត្រូវបានធ្វើសវិធានធន លុះត្រាតែមានព័ត៌មានផ្សេងៗដែលបង្ហាញផ្ទុយពីនេះ ។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានដែលការទូទាត់សងការប្រាក់និងប្រាក់ដើមមានការយឺតយ៉ាវតិចជាង 31 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និងតិចជាង 90 ថ្ងៃសម្រាប់ឥណទានរយៈពេលវែង លុះត្រាតែមានព័ត៌មានផ្សេងៗដែលបង្ហាញផ្ទុយពីនេះ។

ឥណទានខាតបង់

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សវិធានធនសម្រាប់ឥណទានជាប់សង្ស័យ ត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និងលើសពី 89 ថ្ងៃសម្រាប់ឥណទានរយៈពេលវែង។ សវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី។ គោលនយោបាយគណនេយ្យ ត្រូវបានបង្ហាញនៅកំណត់ សម្គាល់ 2.6 ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬ អត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រា

ការប្រាក់ ។

ធនាគារមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះទេ។

ធនាគារ បានរក្សានូវអនុបាតហានិភ័យរូបិយប័ណ្ណបរទេសជាអប្បបរមា ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(i) ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស

ប្រតិបត្តិការរបស់ធនាគារធ្វើឡើងក្នុងរូបភាពរូបិយប័ណ្ណជាច្រើនប្រភេទហើយធនាគារបានប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នា ជាពិសេសគឺប្រាក់រៀល។ ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងត្រូវទទួលស្គាល់ជាទ្រព្យសកម្ម និងបំណុលជារូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណមុខងាររបស់ធនាគារ ។

សមតុល្យទ្រព្យសកម្មនិងបំណុលដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក មិនមានចំនួនច្រើននោះទេ។ ដូចនេះ ការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើអស្ថេរភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួលនូវកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ការកើតឡើងនូវហានិភ័យអត្រាការប្រាក់ គឺមានទំនាក់ទំនងជាមួយលើសមតុល្យនៅធនាគារនានា ឥណទាន និងប្រាក់កម្ចី ។

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធភាពនាថ្ងៃតារាងតុល្យការ និងអំឡុងពេលដែល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានកំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់ណាមួយដែលកើតមុនគេ។

	រហូតដល់ 1 ខែ ដុល្លារ អាមេរិក	>1 - 3 ខែ ដុល្លារ អាមេរិក	>3 - 12 ខែ ដុល្លារ អាមេរិក	>1 - 5 ឆ្នាំ ដុល្លារ អាមេរិក	5 ឆ្នាំ ដុល្លារ អាមេរិក	ពុំមានការ ប្រាក់ដុល្លារ អាមេរិក	សរុប ដុល្លារ អាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	426,133	426,133
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	1,000,000	13,829	1,013,829
សមតុល្យនៅធនាគារនានា	-	-	-	-	-	2,450,339	2,450,339
ឥណទាន ផ្តល់ដល់អតិថិជន	11,466,202	1,673,841	17,668,336	35,366,070	503,263	488,063	67,165,775
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	3,113,613	3,113,613
	<u>11,466,202</u>	<u>1,673,841</u>	<u>17,668,336</u>	<u>35,366,070</u>	<u>1,503,263</u>	<u>6,491,977</u>	<u>74,169,689</u>
បំណុល							
បំណុលផ្សេងៗ	-	-	-	-	-	1,724,604	1,724,604
គណនីត្រូវទូទាត់សងសម្ព័ន្ធព្យាបាល	-	-	-	-	-	175,764	175,764
ប្រាក់កម្ចី	-	-	38,000,000	16,000,000	-	-	54,000,000
	<u>-</u>	<u>-</u>	<u>38,000,000</u>	<u>16,000,000</u>	<u>-</u>	<u>1,900,368</u>	<u>55,900,368</u>
គំណត់នៃវិញ្ញាបនបត្រប្រាក់	11,466,202	1,673,841	(20,331,664)	19,366,070	1,503,263	4,591,609	18,269,321
សមមូលនឹងពាន់រៀល	<u>46,071,200</u>	<u>6,725,493</u>	<u>(81,692,626)</u>	<u>77,812,869</u>	<u>6,040,111</u>	<u>18,449,085</u>	<u>73,406,132</u>

	រហូតដល់ 1 ខែ ដុល្លារ អាមេរិក	>1 - 3 ខែ ដុល្លារ អាមេរិក	>3 - 12 ខែ ដុល្លារ អាមេរិក	>1 - 5 ឆ្នាំ ដុល្លារ អាមេរិក	5 ឆ្នាំ ដុល្លារ អាមេរិក	ពុំមានការ ប្រាក់ដុល្លារ អាមេរិក	សរុប ដុល្លារ អាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	242,884	242,884
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	-	-	-	-	625,000	12,384	637,384
សមតុល្យនៅធនាគារនានា	-	-	-	-	-	2,116,532	2,116,532
ឥណទានផ្តល់ដល់អតិថិជន	13,902,335	705,832	9,213,837	13,095,875	358,311	-	37,276,190
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	1,752,582	1,752,582
	<u>13,902,335</u>	<u>705,832</u>	<u>9,213,837</u>	<u>13,095,875</u>	<u>983,311</u>	<u>4,124,382</u>	<u>42,025,572</u>
បំណុល							
បំណុលផ្សេងៗ	-	-	-	-	-	1,047,102	1,047,102
គណនីត្រូវទូទាត់សង សម្ព័ន្ធយោគី	-	-	-	-	-	42,783	42,783
ប្រាក់កម្ចី	10,000,000	1,700,000	-	19,000,000	-	-	30,700,000
	<u>10,000,000</u>	<u>1,700,000</u>	<u>-</u>	<u>19,000,000</u>	<u>-</u>	<u>1,089,885</u>	<u>31,789,885</u>
គំណត់នៃវិញ្ញាបនបត្រប្រាក់	<u>3,902,335</u>	<u>(994,168)</u>	<u>9,213,837</u>	<u>(5,904,125)</u>	<u>983,311</u>	<u>3,034,497</u>	<u>10,235,687</u>
សមមូលនឹងពាន់រៀល	<u>15,753,726</u>	<u>(4,013,456)</u>	<u>37,196,260</u>	<u>(23,834,953)</u>	<u>3,969,627</u>	<u>12,250,264</u>	<u>41,321,468</u>

ការវិភាគវិញ្ញាបនបត្រប្រាក់ប្រកបដោយហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារ មិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាពលម្អៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ហិរញ្ញវត្ថុនាចុងកាលបរិច្ឆេទនោះដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ។

(យ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សងដោយក្នុងតម្លៃដ៏សមហេតុផលមួយ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងធនាគារ បានត្រួតពិនិត្យយ៉ាងជិតស្និទ្ធលើលំហូរសាច់ប្រាក់ចេញចូល និងចំនួនគំណត់តាមកាលវិភាគតាមរយៈការរាយការណ៍ជាប្រចាំ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យ តាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្មងាយស្រួលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សង។

តារាងខាងក្រោមនេះ បង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ ដោយធ្វើការចាត់ជាក្រុមតាមកាលវិភាគនៅសល់ក្នុងការសន្យាសង។

	រហូតដល់1 ខែ ដុល្លារអាមេរិក	1 - 3 ខែ ដុល្លារអាមេរិក	3 - 12 ខែ ដុល្លារអាមេរិក	1 - 5 ឆ្នាំ ដុល្លារអាមេរិក	5 ឆ្នាំ ដុល្លារអាមេរិក	គ្មានកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018							
បំណុល							
បំណុលផ្សេងៗ	1,611,851	-	-	-	-	-	1,611,851
គណនីត្រូវទូទាត់សង សម្ព័ន្ធយោគី	-	-	-	-	-	175,764	175,764
ប្រាក់កម្ចី	<u>203,969</u>	<u>188,690</u>	<u>33,830,107</u>	<u>21,345,266</u>	<u>-</u>	<u>-</u>	<u>55,568,032</u>
	<u>1,815,820</u>	<u>188,690</u>	<u>33,830,107</u>	<u>21,345,266</u>	<u>-</u>	<u>175,764</u>	<u>57,355,647</u>
សមមូលនឹងពាន់រៀល	<u>7,295,965</u>	<u>758,156</u>	<u>135,929,370</u>	<u>85,765,279</u>	<u>-</u>	<u>706,220</u>	<u>230,454,990</u>

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	1 - 3 ខែ ដុល្លារអាមេរិក	3 - 12 ខែ ដុល្លារអាមេរិក	1 - 5 ឆ្នាំ ដុល្លារអាមេរិក	5 ឆ្នាំ ដុល្លារអាមេរិក	គ្មានកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017							
បំណុល							
បំណុលផ្សេងៗ	1,047,102	-	-	-	-	-	1,047,102
គណនីត្រូវទូទាត់សង សម្ព័ន្ធព្យាបាល	-	-	-	-	-	42,783	42,783
ប្រាក់កម្ចី	14,252	3,766,835	8,541,154	19,905,773	-	-	32,228,014
	1,061,354	3,766,835	8,541,154	19,905,773	-	42,783	33,317,899
សមមូលនឹងពាន់រៀល	4,284,686	15,206,713	34,480,639	80,359,606	-	172,715	134,504,359

ធនាគារធ្វើការវិភាគកាលកំណត់សម្រាប់បំណុលហិរញ្ញវត្ថុដែលបង្ហាញពីកាលកំណត់កិច្ចសន្យានៅសល់។ ទោះជាយ៉ាងណា ធនាគារនូវតែត្រួតពិនិត្យលើទ្រព្យសកម្ម ដើម្បីគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលក្នុងរយៈពេលតែមួយខែមុន ដោយសារតែធនាគារមានកម្ចីរយៈពេលខ្លីពីធនាគារនៅពេលណាដែលវាជួបប្រទះបញ្ហាសាច់ប្រាក់។

(ង) ការគ្រប់គ្រងដើមទុន

(i) បទប្បញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវតម្រូវការដើមទុនរបស់ធនាគារជាមួយ។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើភាគលាភស្តាប់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាឲ្យ បាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពមូលធនល្អ។

ធនាគារបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

២៨. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវវាស់វែងតាមតម្លៃសមស្របនោះទេ។

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុល ត្រូវបានសងតាមតម្លៃទីផ្សារ។ ដោយសារតម្លៃទីផ្សារពុំអាចវាយតម្លៃបាន ដូច្នេះពុំមានតម្លៃសមស្របសម្រាប់វាយតម្លៃទ្រព្យសកម្ម និងបំណុលជាសារវន្តរបស់ធនាគារ ដែលត្រូវបង្ហាញឡើង។ តម្លៃសមស្រប គឺផ្អែកលើការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រងទៅលើទ្រព្យសកម្ម និងបំណុល។ តាមគំនិតរបស់គណៈគ្រប់គ្រងតួលេខនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានរួមបញ្ចូលនៅក្នុងតារាងតុល្យការ គឺជាការវាយតម្លៃសមហេតុផល នៃតម្លៃសមស្របរបស់ពួកគេ។

២៩. រយៈពេលខ្លី និងវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពីរយៈពេលខ្លី និងរយៈពេលវែងនៃទ្រព្យសកម្ម និងបំណុលត្រូវបានលាតត្រដាងនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យ និងបរិក្ខារ ទ្រព្យសកម្មអរូបី ទ្រព្យសកម្មពន្ធនាគារ គឺជាទ្រព្យសកម្មរយៈពេលវែង។ បំណុលពន្ធលើប្រាក់ចំណេញគឺជាបំណុលរយៈពេលខ្លី។ ការត្រួតពិនិត្យអត្ថប្រយោជន៍របស់និយោជិត គឺជាបំណុលរយៈពេលវែង។

៣០. ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍

នាថ្ងៃទី 21 ខែ មករា ឆ្នាំ 2019 ក្រុមហ៊ុន AEON Financial Service Co., Ltd. (ហៅកាត់ថា “AFS”) ដែលជាភាគទុនិកមួយរបស់ធនាគារ បានចេញសេចក្តីជូនដំណឹងមួយស្តីពី អន្តរកាលនៃការរៀបចំឡើងវិញរបស់ក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុន តាមរយៈការបំបែកសាជីវកម្ម (Corporate Split) ។ តាមរយៈការប្រកាសនេះ ក្រុមហ៊ុន AFS ធ្វើសេចក្តីសម្រេចឲ្យអនុវត្តនូវអន្តរកាលមួយនៃរចនាសម្ព័ន្ធក្រុមហ៊ុន ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែ មេសា ឆ្នាំ 2019 ដោយក្រុមហ៊ុន AFS នឹងមិនបន្តជាក្រុមហ៊ុនកាន់កាប់ធនាគារទៀតឡើយ។ អាស្រ័យដូច្នេះហើយ ភាគហ៊ុនរបស់ធនាគារនឹងត្រូវផ្ទេរទាំងស្រុងទៅឲ្យក្រុមហ៊ុន AFS Corporation Co., Ltd. ដែលជាក្រុមហ៊ុនមួយកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន AFS វិញ។



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
ÆON SPECIALIZED BANK (CAMBODIA) PLC.

6th Floor (S603) of Diamond Twin Tower, Street Sopheak Monkul,
Corner of Koh Pich, Sangkat Tonle Basak, Khan Chamkar Mon,
Phnom Penh, Cambodia.

Phone: 023-988-555

Fax: 023-988-711

Website: www.aeon.com.kh

